

ខេមា មីក្រូហិរញ្ញវត្ថុ លីមីតធីត

របាយការណ៍ហិរញ្ញវត្ថុ

សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥

ខេមា មីក្រូហិរញ្ញវត្ថុ លីមីតធីត

របាយការណ៍ហិរញ្ញវត្ថុ

សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥

មាតិកា

ទំព័រ

របាយការណ៍ក្រុមប្រឹក្សាភិបាល

១ - ៣

របាយការណ៍សវនករឯករាជ្យ

៤ - ៩

របាយការណ៍ហិរញ្ញវត្ថុ៖

របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ

១០

របាយការណ៍លទ្ធផលលម្អិត

១១

របាយការណ៍បម្រែបម្រួលមូលធន

១២

របាយការណ៍លំហូរសាច់ប្រាក់

១៣

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ

១៤ - ៤៩



របាយការណ៍ក្រុមប្រឹក្សាភិបាល

ក្រុមប្រឹក្សាភិបាល សូមធ្វើការបង្ហាញនូវរបាយការណ៍របស់ក្រុមប្រឹក្សាភិបាល និងរបាយការណ៍ហិរញ្ញវត្ថុដែលបានធ្វើសវនកម្មរបស់ ខេមា មីក្រូហិរញ្ញវត្ថុ លីមីតធីត (ហៅកាត់ថា ក្រុមហ៊ុន) សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥។

អំពីក្រុមហ៊ុន

ខេមា មីក្រូហិរញ្ញវត្ថុ លីមីតធីត (ហៅកាត់ថា ក្រុមហ៊ុន) គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមានអាជ្ញាបណ្ណ ដែលបានចុះបញ្ជីនៅក្នុងព្រះរាជាណាចក្រកម្ពុជា និងបានចុះបញ្ជីពាណិជ្ជកម្មជាមួយក្រសួងពាណិជ្ជកម្ម ជាក្រុមហ៊ុនឯកជនទទួលខុសត្រូវមានកម្រិត ដែលមានអត្តលេខចុះបញ្ជីលេខ ០០០១៩៥១២ ចុះថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១០។ ក្រុមហ៊ុនបានទទួលអាជ្ញាបណ្ណអចិន្ត្រៃយ៍ដើម្បីប្រកបអាជីវកម្មជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ពីធនាគារជាតិ នៃ កម្ពុជា (ហៅកាត់ថា NBC ឬ ធនាគារ កណ្តាល) នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១០។

សកម្មភាពអាជីវកម្មចម្បង

សកម្មភាពចម្បងរបស់ក្រុមហ៊ុន គឺការផ្តល់សេវាមីក្រូហិរញ្ញវត្ថុដល់សហគមន៍ សហគ្រាសធុនតូច និងមធ្យម និងកសិកម្មជនបទ ប្រកបដោយប្រសិទ្ធភាព និរន្តរភាព និងការទទួលខុសត្រូវ ជាពិសេសស្ត្រី ប្រកបដោយប្រសិទ្ធភាព និរន្តរភាព និងការទទួលខុសត្រូវ ។

លទ្ធផលហិរញ្ញវត្ថុ

លទ្ធផលហិរញ្ញវត្ថុនៃប្រតិបត្តិការសម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ មានបង្ហាញនៅក្នុងរបាយការណ៍លទ្ធផលលម្អិតផ្សេងៗ នៅលើទំព័រទី ១១។

ឥណទាន និងបុរេប្រទានអាក្រក់ និងសង្ស័យ

មុនពេលរៀបចំរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ក្រុមប្រឹក្សាភិបាលបានចាត់វិធានការដែលមានមូលដ្ឋានសមរម្យ ពាក់ព័ន្ធនឹងការជម្រះឥណទាន និងបុរេប្រទានអាក្រក់ចេញពីបញ្ជី និងការធ្វើសវិធានធនសម្រាប់ឥណទាន និងបុរេប្រទានអាក្រក់ និងសង្ស័យ ហើយក្រុមប្រឹក្សាភិបាលជឿជាក់ថាវាឥណទាន និងបុរេប្រទានអាក្រក់ទាំងអស់ដែលបានដឹង ត្រូវបានជម្រះចេញពីបញ្ជី និងបានកាត់ត្រាសវិធានធនគ្រប់គ្រាន់សម្រាប់ឥណទាន និងបុរេប្រទានអាក្រក់ និងសង្ស័យ។

គិតត្រឹមកាលបរិច្ឆេទនៃរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលពុំបានដឹងពីកាលៈទេសៈណាមួយ ដែលនាំឱ្យចំនួនឥណទាន និងបុរេប្រទានអាក្រក់ដែលបានជម្រះចេញពីបញ្ជី ឬចំនួនសវិធានធនឥណទាន និងបុរេប្រទានសង្ស័យ ក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនមានតម្លៃមិនគ្រប់គ្រាន់ជាសារវន្តនោះទេ។



ទ្រព្យសកម្ម

គិតត្រឹមកាលបរិច្ឆេទនៃរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលពុំបានដឹងពីព្រឹត្តិការណ៍ណាមួយ ដែលអាចបណ្តាលឱ្យការកំណត់តម្លៃនៃទ្រព្យសកម្ម នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនមានភាពមិនសមស្របជាសារវន្តនោះទេ។

បំណុលយថាភាព និងបំណុលផ្សេងៗ

គិតត្រឹមកាលបរិច្ឆេទនៃរបាយការណ៍នេះ មិនមាន ៖

- (ក) បន្ទុកណាមួយលើទ្រព្យសកម្មរបស់ក្រុមហ៊ុន ដែលបានកើតឡើងដោយសារការដាក់បញ្ចាំសម្រាប់ការធានាបំណុលរបស់បុគ្គលណាម្នាក់ឡើយ ចាប់តាំងពីដំណាច់ការិយបរិច្ឆេទមក ឬ
- (ខ) បំណុលយថាភាពណាមួយរបស់ក្រុមហ៊ុន ដែលបានកើតឡើងតាំងពីដំណាច់ការិយបរិច្ឆេទមក

តាមយោបល់របស់ក្រុមប្រឹក្សាភិបាល ពុំមានបំណុលយថាភាព ឬបំណុលផ្សេងៗរបស់ក្រុមហ៊ុន បានក្លាយជាការបង្ខំឱ្យសង ឬអាចនឹងត្រូវទាមទារឱ្យសងក្នុងរយៈពេល១២ខែបន្ទាប់ពីដំណាច់ឆ្នាំ ដែលនឹង ឬអាចនឹងមានផលប៉ះពាល់ជាសារវន្តដល់លទ្ធភាពរបស់ក្រុមហ៊ុន ក្នុងការបំពេញកាតព្វកិច្ចរបស់ខ្លួន ដល់ថ្ងៃកំណត់នោះទេ។

ការប្រែប្រួលកាលៈទេសៈ

គិតត្រឹមកាលបរិច្ឆេទនៃរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលមិនបានដឹងពីកាលៈទេសៈណាមួយ ដែលមិនបានឆ្លុះបញ្ចាំងនៅក្នុងរបាយការណ៍នេះ ឬរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនរួម ដែលអាចបណ្តាលឱ្យចំនួនទឹកប្រាក់ដែលបានបង្ហាញក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន មានភាពមិនត្រឹមត្រូវនោះទេ។

ប្រតិបត្តិការមិនប្រក្រតី

តាមយោបល់របស់ក្រុមប្រឹក្សាភិបាល មិនមានខ្ទង់គណនី ប្រតិបត្តិការ ឬព្រឹត្តិការណ៍ខុសប្រក្រតីណាមួយ ដែលអាចជះឥទ្ធិពលជាសារវន្តចំពោះលទ្ធផលហិរញ្ញវត្ថុរបស់ក្រុមហ៊ុន សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ ទេ។

តាមយោបល់របស់ក្រុមប្រឹក្សាភិបាល នៅចន្លោះពេលរវាងដំណាច់ឆ្នាំនេះ រហូតមកទល់នឹងកាលបរិច្ឆេទនៃរបាយការណ៍ មិនមានខ្ទង់គណនី ប្រតិបត្តិការ ឬព្រឹត្តិការណ៍ខុសប្រក្រតីណាមួយ ដែលអាចជះឥទ្ធិពលជាសារវន្តដល់លទ្ធផលហិរញ្ញវត្ថុរបស់ក្រុមហ៊ុនក្នុងឆ្នាំនេះទេ។

ក្រុមប្រឹក្សាភិបាល

សមាជិកក្រុមប្រឹក្សាភិបាលដែលនៅបម្រើការក្នុងអំឡុងឆ្នាំ និងគិតត្រឹមកាលបរិច្ឆេទនៃរបាយការណ៍នេះ មានរាយនាមដូចខាងក្រោម៖

លោកស្រី ឌិត នីតា	ប្រធានក្រុមប្រឹក្សាភិបាល
លោកស្រី យូ ហ្វី	អភិបាលឯករាជ្យ
លោក ហ្វឺជឺវីច ស៊ីមុន ប៉ូល ខូប៉ី	អភិបាលឯករាជ្យ



ការទទួលខុសត្រូវរបស់ក្រុមប្រឹក្សាភិបាលលើរបាយការណ៍ហិរញ្ញវត្ថុ

ក្រុមប្រឹក្សាភិបាល ជាអ្នកទទួលខុសត្រូវ ត្រួតពិនិត្យរបាយការណ៍ហិរញ្ញវត្ថុ ដែលរៀបចំឡើងដោយគណៈគ្រប់គ្រង ហើយធានាថារបាយការណ៍ហិរញ្ញវត្ថុត្រូវបានរៀបចំឡើង និងបានបង្ហាញត្រឹមត្រូវ នូវគ្រប់ទិដ្ឋភាពជាសារវន្តទាំងអស់នៃ ស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុន នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ និងលទ្ធផលហិរញ្ញវត្ថុ ព្រមទាំង លំហូរសាច់ប្រាក់របស់ ក្រុមហ៊ុន សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ ដោយអនុលោមទៅតាមស្តង់ដារទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិ នៃ កម្ពុជា សម្រាប់សហគ្រាសធុនតូច និង មធ្យម (ហៅកាត់ថា CIFRS for SMEs)។ ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុទាំងនេះ ក្រុមប្រឹក្សាភិបាលត្រូវ ៖

១. អនុវត្តគោលការណ៍គណនេយ្យសមស្រប អនុលោមតាម CIFRS for SMEs ដែលគាំទ្រដោយការវិនិច្ឆ័យ និង ការប៉ាន់ស្មានសមហេតុផល និងប្រកបដោយការប្រុងប្រយ័ត្ន ព្រមទាំងអនុវត្តតាមគោលការណ៍ទាំងនេះឱ្យមាន សង្គតិភាព។
 ២. អនុវត្តតាមតម្រូវការក្នុងការលាតត្រដាងព័ត៌មានតាម CIFRS for SMEs ហើយប្រសិនបើមានការប្រាសចាក ណាមួយក្នុងការបង្ហាញឱ្យមានភាពត្រឹមត្រូវ ការប្រាសចាកទាំងនោះត្រូវបានលាតត្រដាង ពន្យល់ និងកំណត់ ចំនួនទឹកប្រាក់បានត្រឹមត្រូវនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ។
 ៣. រក្សាទុកកំណត់ត្រាគណនេយ្យឱ្យបានគ្រប់គ្រាន់ និងប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងប្រកបដោយប្រសិទ្ធភាព។
 ៤. រៀបចំរបាយការណ៍ហិរញ្ញវត្ថុ ដោយផ្អែកលើមូលដ្ឋាននិរន្តរភាពនៃដំណើរការអាជីវកម្ម លើកលែងតែមានភាពមិន សមស្របក្នុងការសន្មតថា ក្រុមហ៊ុននឹងបន្តកិច្ចប្រតិបត្តិការអាជីវកម្មក្នុងពេលអនាគតជុំវិញ និង
 ៥. ត្រួតពិនិត្យ និងដឹកនាំក្រុមហ៊ុនឱ្យមានប្រសិទ្ធភាព តាមរយៈការសម្រេចចិត្តសំខាន់ៗទាំងអស់ដែលមានឥទ្ធិពល ជាសារវន្តលើប្រតិបត្តិការ និងលទ្ធផលរបស់ក្រុមហ៊ុន ហើយធានាថាការសម្រេចចិត្តទាំងនេះ ត្រូវបានឆ្លុះបញ្ចាំង ត្រឹមត្រូវនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ។
- ក្រុមប្រឹក្សាភិបាលអះអាងថា ក្រុមហ៊ុនបានអនុវត្តតាមរាល់តម្រូវការខាងលើក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ។

ការអនុម័តរបាយការណ៍ហិរញ្ញវត្ថុ

តាងនាមឱ្យក្រុមប្រឹក្សាភិបាលរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ខេមា មីក្រូហិរញ្ញវត្ថុ លីមីតធីត យើងសូមបញ្ជាក់ថា របាយការណ៍ ហិរញ្ញវត្ថុដែលបានភ្ជាប់មកជាមួយ ព្រមទាំងកំណត់សម្គាល់ទាំងឡាយបានបង្ហាញត្រឹមត្រូវនូវគ្រប់ទិដ្ឋភាព ជាសារវន្តទាំងអស់នៃស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុន គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ និងលទ្ធផលហិរញ្ញវត្ថុ ព្រមទាំង លំហូរសាច់ប្រាក់សម្រាប់ដំណាច់ឆ្នាំ ដោយអនុលោមទៅតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិ នៃកម្ពុជា សម្រាប់សហគ្រាសធុនតូច និង មធ្យម។



លោកស្រី ឱក សិតា
ប្រធានក្រុមប្រឹក្សាភិបាល
រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦

លោក លី ឈាង
អគ្គនាយកប្រតិបត្តិ

របាយការណ៍សវនករឯករាជ្យ

ជូនភាគទុនិក ខេមា មីក្រូហិរញ្ញវត្ថុ លីមីតធីត

មតិយោបល់របស់យើងខ្ញុំ

តាមមតិយោបល់របស់យើងខ្ញុំ របាយការណ៍ហិរញ្ញវត្ថុបានបង្ហាញត្រឹមត្រូវនូវគ្រប់ទិដ្ឋភាពជាសារវន្តទាំងអស់ នៃស្ថានភាព ហិរញ្ញវត្ថុរបស់ខេមា មីក្រូហិរញ្ញវត្ថុ លីមីតធីត (ហៅកាត់ថា ក្រុមហ៊ុន) គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ និងលទ្ធផលហិរញ្ញវត្ថុ ព្រមទាំង លំហូរសាច់ប្រាក់សម្រាប់ដំណាច់ឆ្នាំ ដោយអនុលោមទៅតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិ នៃ កម្ពុជា សម្រាប់ សហគ្រាសធុនតូច និង មធ្យម (ហៅកាត់ថា CIFRS for SMEs)។

របាយការណ៍ដែលយើងខ្ញុំបានធ្វើសវនកម្ម

របាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន រួមមាន៖

- របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥
- របាយការណ៍លទ្ធផលលម្អិតផ្សេងៗ សម្រាប់ដំណាច់ឆ្នាំ
- របាយការណ៍បម្រែបម្រួលមូលធន សម្រាប់ដំណាច់ឆ្នាំ
- របាយការណ៍លំហូរសាច់ប្រាក់សម្រាប់ដំណាច់ឆ្នាំ និង
- កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ រួមទាំងសេចក្តីសង្ខេបគោលការណ៍គណនេយ្យសំខាន់ៗ និងព័ត៌មានពន្យល់ផ្សេងៗទៀត។

មូលដ្ឋាននៃមតិយោបល់របស់យើងខ្ញុំ

យើងខ្ញុំបានធ្វើសវនកម្មដោយអនុលោមទៅតាម ស្តង់ដារអន្តរជាតិស្តីពីសវនកម្មនៃកម្ពុជា (ហៅកាត់ថា ស្តង់ដារសវនកម្ម)។ ការទទួលខុសត្រូវរបស់យើងខ្ញុំដែលអនុលោមទៅតាមស្តង់ដារទាំងនោះ ត្រូវបានពណ៌នាបន្ថែមទៀតនៅក្នុងកថាខណ្ឌ ការទទួលខុសត្រូវរបស់សវនករក្នុងការធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុនៅក្នុងរបាយការណ៍សវនកម្មរបស់យើងខ្ញុំ។

យើងខ្ញុំជឿជាក់ថាភស្តុតាងសវនកម្មដែលយើងខ្ញុំបានទទួល មានភាពគ្រប់គ្រាន់ និងសមហេតុផល ដើម្បីធ្វើជាមូលដ្ឋានសម្រាប់ការបញ្ចេញមតិយោបល់របស់យើងខ្ញុំ។

ឯករាជ្យ

យើងខ្ញុំមានឯករាជ្យពីក្រុមហ៊ុន ដែលអនុលោមទៅតាមតម្រូវការក្រមសីលធម៌ នៃក្រមសីលធម៌វិជ្ជាជីវៈ សម្រាប់គណនេយ្យករ និង សវនករកម្ពុជា (ហៅកាត់ថា ក្រមសីលធម៌ CPAA) រួមជាមួយនឹងវិធានឯករាជ្យរបស់ធនាគារជាតិ នៃ កម្ពុជា (ហៅកាត់ថា ធនាគារជាតិ) ដែលពាក់ព័ន្ធនឹងការធ្វើសវនកម្មចំពោះរបាយការណ៍ហិរញ្ញវត្ថុរបស់អង្គភាពដែលមានការទទួលខុសត្រូវជាសាធារណៈ នៅក្នុងប្រទេសកម្ពុជា។ យើងខ្ញុំក៏បានបំពេញកាតព្វកិច្ចក្នុងការទទួលខុសត្រូវលើក្រមសីលធម៌ផ្សេងៗទៀត ដោយអនុលោមទៅតាមតម្រូវការនៃក្រមសីលធម៌ CPAA និងវិធានឯករាជ្យរបស់ធនាគារជាតិ។

ព័ត៌មានផ្សេងៗ

គណៈគ្រប់គ្រងទទួលខុសត្រូវចំពោះព័ត៌មានផ្សេងៗ។ ព័ត៌មានផ្សេងៗដែលយើងខ្ញុំបានទទួលនាកាលបរិច្ឆេទនៃរបាយការណ៍សវនកម្មនេះ រួមមាន របាយការណ៍ក្រុមប្រឹក្សាភិបាល និងព័ត៌មានហិរញ្ញវត្ថុបន្ថែមទៅតាមតម្រូវការរបស់ធនាគារជាតិ នៃ កម្ពុជា ប៉ុន្តែមិនរួមបញ្ចូលនូវរបាយការណ៍ហិរញ្ញវត្ថុ និងរបាយការណ៍សវនកម្មរបស់យើងខ្ញុំទេ។

មតិយោបល់របស់យើងខ្ញុំចំពោះរបាយការណ៍ហិរញ្ញវត្ថុ ពុំបានគ្របដណ្តប់ទៅលើព័ត៌មានផ្សេងៗនោះទេ ហើយយើងខ្ញុំមិនធ្វើការធានាអះអាងចំពោះព័ត៌មានទាំងនោះទេ។

ទាក់ទងនឹងការធ្វើសវនកម្មរបស់យើងខ្ញុំទៅលើរបាយការណ៍ហិរញ្ញវត្ថុ យើងខ្ញុំទទួលខុសត្រូវក្នុងការអានព័ត៌មានផ្សេងៗដែលបានរៀបរាប់ខាងលើ ដើម្បីពិចារណាថាតើព័ត៌មានផ្សេងៗទាំងនោះមានភាពផ្ទុយគ្នាជាសារវន្តពីរបាយការណ៍ហិរញ្ញវត្ថុ ឬផ្ទុយពីការយល់ដឹងរបស់យើងខ្ញុំផ្នែកលើលទ្ធផលនៃការធ្វើសវនកម្ម ឬមានការរាយការណ៍ពីកំហុសឆ្គងជាសារវន្តដែលបានកើតឡើងឬទេ។

ផ្អែកទៅលើការងារដែលយើងខ្ញុំបានបំពេញលើ ព័ត៌មានផ្សេងៗដែលយើងខ្ញុំទទួលបាននាការបរិច្ឆេទនៃរបាយការណ៍សវនករនេះ ប្រសិនបើយើងខ្ញុំសន្និដ្ឋានថាមានកំហុសឆ្គងជាសារវន្តដែលកើតចេញពីព័ត៌មានផ្សេងៗទាំងនេះ យើងខ្ញុំត្រូវរាយការណ៍ពីអង្គហេតុនៃកំហុសឆ្គងទាំងនោះ។ យើងខ្ញុំមិនមានអ្វីត្រូវរាយការណ៍ចំពោះបញ្ហានេះទេ។

**ការទទួលខុសត្រូវរបស់គណៈគ្រប់គ្រង និងអ្នកដែលទទួលបន្ទុកលើអភិបាលកិច្ចចំពោះ
របាយការណ៍ហិរញ្ញវត្ថុ**

គណៈគ្រប់គ្រងទទួលខុសត្រូវក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ និងបង្ហាញរបាយការណ៍ទាំងនោះឱ្យបានត្រឹមត្រូវ ដោយអនុលោមទៅតាម CIFRS for SMEs និងទទួលខុសត្រូវលើការត្រួតពិនិត្យផ្ទៃក្នុង ដែលគណៈគ្រប់គ្រងកំណត់ថាមានភាពចាំបាច់ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុឱ្យច្រៀលផុតពីការរាយការណ៍ខុសជាសារវន្ត ដែលបណ្តាលមកពីការកំហុសឆ្គង ឬកំហុសឆ្គងផ្សេងៗ។

ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ គណៈគ្រប់គ្រងទទួលខុសត្រូវក្នុងការវាយតម្លៃអំពីលទ្ធភាពរបស់ក្រុមហ៊ុនក្នុងការបន្តនិរន្តរភាពអាជីវកម្ម ការលាតត្រដាងព័ត៌មានដែលពាក់ព័ន្ធ ក៏ដូចជាបញ្ហាផ្សេងៗដែលទាក់ទងទៅនឹងនិរន្តរភាពអាជីវកម្ម ដោយប្រើមូលដ្ឋានគណនេយ្យសម្រាប់និរន្តរភាពអាជីវកម្ម លើកលែងតែគណៈគ្រប់គ្រងមានគម្រោងបិទអាជីវកម្មរបស់ក្រុមហ៊ុន ឬបញ្ឈប់ប្រតិបត្តិការ ឬដោយមិនមានជម្រើសណាផ្សេងប្រកបដោយភាពប្រាកដប្រជាណាមួយ។

អ្នកដែលទទួលបន្ទុកលើអភិបាលកិច្ច ទទួលខុសត្រូវក្នុងការត្រួតពិនិត្យដំណើរការនៃការរាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន។

ការទទួលខុសត្រូវរបស់សវនករ ក្នុងការធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុ

គោលបំណងរបស់យើងខ្ញុំ គឺស្វែងរកអំណះអំណាងដែលសមហេតុផល ថារបាយការណ៍ហិរញ្ញវត្ថុទាំងមូលពុំមានការរាយការណ៍ខុសជាសារវន្តដែលបណ្តាលមកពីការក្លែងបន្លំ ឬកំហុសឆ្គងផ្សេងៗ និងចេញរបាយការណ៍សវនករដែលមានមតិយោបល់របស់យើងខ្ញុំ។ អំណះអំណាងដែលសមហេតុផលគឺជាការអះអាងក្នុងកម្រិតខ្ពស់ ប៉ុន្តែវាមិនមែនជាការធានាថាសវនកម្មដែលបានធ្វើឡើងដោយអនុលោមទៅតាមស្តង់ដារសវនកម្ម តែងតែរកឃើញជានិច្ចនូវការរាយការណ៍ខុសជាសារវន្តដែលបានកើតឡើងនោះទេ។ ការរាយការណ៍ខុសអាចកើតឡើងពីការក្លែងបន្លំ ឬកំហុសឆ្គង ហើយវាត្រូវបានចាត់ទុកថាមានលក្ខណៈជាសារវន្ត ប្រសិនបើការរាយការណ៍ខុសនីមួយៗ ឬការរាយការណ៍ខុសសរុប អាចត្រូវបានរំពឹងថាវាជះឥទ្ធិពលលើមូលដ្ឋាននៃការសម្រេចចិត្តផ្នែកសេដ្ឋកិច្ចរបស់អ្នកប្រើប្រាស់របាយការណ៍ហិរញ្ញវត្ថុទាំងនេះ។

ផ្នែកមួយនៃការធ្វើសវនកម្មដែលអនុលោមទៅតាមស្តង់ដារសវនកម្ម តម្រូវឱ្យយើងខ្ញុំប្រើប្រាស់ការវិនិច្ឆ័យប្រកបដោយវិជ្ជាជីវៈ និងរក្សាការសង្ស័យស្របតាមវិជ្ជាជីវៈ ក្នុងពេលបំពេញការងារសវនកម្មរបស់យើងខ្ញុំ។ យើងខ្ញុំ៖

- កំណត់ និងវាយតម្លៃហានិភ័យនៃភាពខុសជាសារវន្តនៃរបាយការណ៍ហិរញ្ញវត្ថុ ដែលអាចបណ្តាលមកពីការក្លែងបន្លំ ឬកំហុសឆ្គងផ្សេងៗ ដោយពាក់តែងនីតិវិធីសវនកម្ម និងធ្វើសវនកម្មដើម្បីឆ្លើយតបទៅនឹងហានិភ័យទាំងនោះ និងស្វែងរកភស្តុតាងសវនកម្មគ្រប់គ្រាន់និងសមស្រប ដើម្បីធ្វើជាមូលដ្ឋានសម្រាប់ការបញ្ចេញមតិយោបល់របស់យើងខ្ញុំ។ ហានិភ័យដែលបណ្តាលមកពីការកមិនឃើញកំហុសឆ្គងជាសារវន្តពីការក្លែងបន្លំ វាមានទំហំធំជាងហានិភ័យដែលបណ្តាលមកពីកំហុសឆ្គងអចេតនា ដោយសារការក្លែងបន្លំរួមមាន ការសមគំនិត ការក្លែងបន្លំឯកសារ ការលុបបំបាត់ដោយចេតនា ការបង្ហាញខុស ឬការរំលងប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង។
- ស្វែងយល់អំពីប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងដែលពាក់ព័ន្ធទៅនឹងសវនកម្ម ដើម្បីពាក់តែងនីតិវិធីសវនកម្មដែលសមស្របទៅតាមកាលៈទេសៈ ប៉ុន្តែមិនបញ្ចេញមតិយោបល់របស់យើងខ្ញុំ ទៅលើប្រសិទ្ធភាពនៃប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងរបស់ក្រុមហ៊ុនទេ។
- វាយតម្លៃអំពីភាពសមស្របនៃគោលការណ៍គណនេយ្យដែលបានប្រើប្រាស់ ភាពសមហេតុផលនៃការប៉ាន់ស្មានគណនេយ្យ និងការលាតត្រដាងពាក់ព័ន្ធ ដែលគណៈគ្រប់គ្រងបានធ្វើឡើង។

- សន្និដ្ឋានលើភាពសមស្រប នៃការប្រើប្រាស់មូលដ្ឋានគណនេយ្យនិរន្តរភាពអាជីវកម្មរបស់គណៈគ្រប់គ្រងអាស្រ័យទៅលើ ភស្តុតាងសវនកម្មដែលយើងខ្ញុំទទួលបាន ថាតើវាមានភាពមិនច្បាស់លាស់ជាសារវន្តដែលបានកើតឡើងកម្រិតណា ពាក់ព័ន្ធ ទៅនឹងព្រឹត្តិការណ៍ ឬលក្ខខណ្ឌនានា ដែលអាចបណ្តាលឱ្យមានការសង្ស័យជាដុំកំភួនទៅលើលទ្ធភាពរបស់ក្រុមហ៊ុនក្នុងការ បន្តនិរន្តរភាពអាជីវកម្មរបស់ខ្លួនដែរឬទេ។ ប្រសិនបើយើងខ្ញុំសន្និដ្ឋានថាវាមានភាពមិនច្បាស់លាស់ជាសារវន្តបានកើតឡើង នោះយើងខ្ញុំត្រូវធ្វើការបង្ហាញនៅក្នុងរបាយការណ៍សវនករ ដើម្បីទាញចំណាប់អារម្មណ៍អ្នកប្រើប្រាស់របាយការណ៍ហិរញ្ញវត្ថុ ចំពោះការលាតត្រដាងព័ត៌មាន នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ ឬប្រសិនបើការលាតត្រដាងនោះនៅមិនទាន់គ្រប់គ្រាន់ទៀត យើងខ្ញុំត្រូវធ្វើការកែប្រែមតិយោបល់របស់យើងខ្ញុំ។ សេចក្តីសន្និដ្ឋានសរុបរបស់យើងខ្ញុំ អាស្រ័យទៅលើភស្តុតាងសវនកម្មដែល យើងខ្ញុំទទួលបាន រហូតដល់ថ្ងៃចុះហត្ថលេខាលើរបាយការណ៍សវនករនេះ។ ទោះជាយ៉ាងណាក៏ដោយ ព្រឹត្តិការណ៍ ឬ លក្ខខណ្ឌនានាក្នុងពេលអនាគត អាចបណ្តាលឱ្យក្រុមហ៊ុនឈប់បន្តនិរន្តរភាពអាជីវកម្ម។
- វាយតម្លៃការបង្ហាញទូទៅ រចនាសម្ព័ន្ធ និងខ្លឹមសារក្នុងរបាយការណ៍ហិរញ្ញវត្ថុ រួមទាំងការលាតត្រដាងព័ត៌មានផ្សេងៗ និង កំណត់ថារបាយការណ៍ហិរញ្ញវត្ថុបានបង្ហាញពីប្រតិបត្តិការ និងព្រឹត្តិការណ៍ជាក់ស្តែង ដែលអាចធ្វើ ឱ្យមានការបង្ហាញត្រឹមត្រូវ។

យើងខ្ញុំបានរាយការណ៍ជូនអ្នកដែលទទួលបន្ទុកអភិបាលកិច្ចនូវបញ្ហាផ្សេងៗដូចជា ទំហំការងារតាមផែនការ និងពេលវេលា
សវនកម្ម ព្រមទាំងបញ្ហាសវនកម្មសំខាន់ៗ រួមទាំងរាយការណ៍ពីភាពខ្វះខាតជាសារវន្តក្នុងការគ្រប់គ្រងផ្ទៃក្នុង ដែលយើងខ្ញុំបានរកឃើញ
ក្នុងការធ្វើសវនកម្មរបស់យើងខ្ញុំ។

ជ. ក្រុមហ៊ុន ប្រាយីតជីវហាវខូតើស៍ (ខេមបូឌា)



ឡាន ហ៊ី

Partner

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦

ខេម មីក្រូហិរញ្ញវត្ថុ លីមីតធីត

របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥

	កំណត់សម្គាល់	២០២៥		២០២៤	
		ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ទ្រព្យសកម្ម					
សាច់ប្រាក់ក្នុងដៃ	៥	១៩៣.៦២៩	៧៧៧.០៣៣	៨០.០២៥	៣២២.១០១
ប្រាក់បញ្ញើ និង ការដាក់ប្រាក់នៅធនាគារកណ្តាល	៦	៨០២.៥៥៥	៣.២២០.៦៥៣	៣៧៨.២៣៩	១.៥២២.៤១២
ប្រាក់បញ្ញើ និង ការដាក់ប្រាក់នៅធនាគារផ្សេងៗ	៧	២០៥.៥៤០	៨២៤.៨៣២	១៥៩.៩០៨	៦៤៣.៦៣០
ឥណទានអតិថិជនរ៉ាប់រងតាមថ្លៃដើមដករំលស់	៨	៣២.១៤២.៩៨៦	១២៨.៩៨៩.៨០៣	៣១.៤៥២.៥៨៦	១២៦.៥៩៦.៦៥៩
ការវិនិយោគក្នុងក្រុមហ៊ុន ក្រេឌីត ឬ ហ្វឺនង់					
(ខេមបូឌា) ម.ក		៧០.០០០	២៨០.៩១០	-	-
ពន្ធលើប្រាក់ចំណូលក្នុងឆ្នាំជាទ្រព្យសកម្ម		៧៨.៤៣៧	៣១៤.៧៦៨	៤១.៤១៨	១៦៦.៧០៧
ទ្រព្យសម្បត្តិ និងបរិក្ខារ	១០	១២០.០០៣	៤៨១.៥៧២	១២៦.៦៨៩	៥០៩.៩២៣
ទ្រព្យសកម្មអរូបី	១១	១០០.០៦១	៤០១.៥៤៥	៩២.៥២២	៣៧២.៤០១
ទ្រព្យសកម្មផ្សេងៗ	១២	១១១.០៥១	៤៤៥.៦៤៧	៩៩.២០៤	៣៩៩.២៩៦
ទ្រព្យសកម្មសរុប		៣៣.៨២៤.២៦២	១៣៥.៧៣៦.៧៦៣	៣២.៤៣០.៥៩១	១៣០.៥៣៣.១២៩
បំណុល និងមូលធន					
បំណុល					
ប្រាក់កម្ចី	១៣	២២.៩១៥.៩៦១	៩១.៩៦១.៧៥១	២២.៩២៣.៧៦០	៩២.២៦៨.១៣៤
បំណុលបន្ទាប់បន្សំ	២៦(ឃ)	៣០០.៣០៣	១.២០៥.១១៦	៦០០.៥៧៩	២.៤១៧.៣៣០
ពន្ធពន្យារជាបំណុល	៩	២១៩.៦៦២	៨៨១.៥០៤	៩៩.១៥៥	៣៩៩.០៩៩
បំណុលផ្សេងៗ	១៤	២៩៤.០១៤	១.១៧៩.៨៧៨	២១៦.៩៨៧	៨៧៣.៣៧៣
បំណុលសរុប		២៣.៧២៩.៩៥០	៩៥.២២៨.២៤៩	២៣.៨៤០.៤៨១	៩៥.៩៥៧.៩៣៦
មូលធន					
ដើមទុន	១៥	៨.៣៤៣.០០០	៣៣.៣៧២.០០០	៧.៣៤៣.០០០	២៩.៣៧២.០០០
ទុនបម្រុងតាមច្បាប់	១៦	១.៦៨០.៨៣៤	៦.៧៤៥.១៨៧	១.២៧៤.២៥២	៥.១៦១.៤៩០
ប្រាក់ចំណេញរក្សាទុក/(ខាតបង្គរ)		៧០.៤៨៨	៣៧៨.៤៩៣	(២៧.១៤២)	(១៣.១០០)
ទុនបម្រុងផ្សេងៗ		-	១២.៨៣៤	-	៥៤.៨០៣
មូលធនសរុប		១០.០៩៤.៣២២	៤០.៥០៨.៥១៤	៨.៥៩០.១១០	៣៤.៥៧៥.១៩៣
បំណុល និងមូលធនសរុប					
		៣៣.៨២៤.២៦២	១៣៥.៧៣៦.៧៦៣	៣២.៤៣០.៥៩១	១៣០.៥៣៣.១២៩

កំណត់សម្គាល់ដែលភ្ជាប់មកជាមួយពីទំព័រទី១៤ ដល់ទំព័រទី៤៩ ជាផ្នែកនៃរបាយការណ៍ហិរញ្ញវត្ថុនេះ។

ខេមា មីក្រូហិរញ្ញវត្ថុ លីមីតធីត

របាយការណ៍លទ្ធផលស្តីពី

សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥

	កំណត់ សម្គាល់	២០២៥		២០២៤	
		ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ចំណូលការប្រាក់	១៧	៥.០៥៤.៧៩១	២០.២៧៤.៧៦៧	៤.៤៣១.៦២៩	១៨.០៤១.១៦២
ចំណាយការប្រាក់	១៨	(១.៦១៦.២៩០)	(៦.៤៨២.៩៣៩)	(១.៥៩២.០៤៦)	(៦.៤៨១.២១៩)
ចំណូលការប្រាក់សុទ្ធ		៣.៤៣៨.៥០១	១៣.៧៩២.៨២៨	២.៨៣៩.៥៨៣	១១.៥៥៩.៩៤៣
ចំណូលប្រតិបត្តិការផ្សេងៗ	១៩	៨៧.២០៨	៣៤៩.៧៩១	១៥៥.៦៦០	៦៣៣.៦៩២
ចំណូលប្រតិបត្តិការសុទ្ធ		៨៧.២០៨	៣៤៩.៧៩១	១៥៥.៦៦០	៦៣៣.៦៩២
ខាតពីការថយចុះតម្លៃឥណទាន	២០	(៦៦.០៥៨)	(២៦៤.៩៥៩)	(៤០.១២៧)	(១៦៣.៣៥៧)
ចំណេញផ្សេងៗ - សុទ្ធ		១២.១៧៧	៤៨.៨៤២	-	-
ចំណូលប្រតិបត្តិការផ្សេងៗសុទ្ធ		(៥៣.៨៨១)	(២១៦.១១៧)	(៤០.១២៧)	(១៦៣.៣៥៧)
ចំណាយបុគ្គលិក	២១	(១.៩៨៤.៦០៦)	(៧.៩៦០.២៥៥)	(១.៨៣២.០៧៤)	(៧.៤៥៨.៣៧៣)
ចំណាយរំលស់ទ្រព្យសម្បត្តិ និងបរិក្ខារ និង រំលស់ទ្រព្យសកម្មអរូបី	២២	(៨០.៨៩១)	(៣២៤.៤៥៤)	(៨៦.៨៦៦)	(៣៥៣.៦៣២)
ចំណាយប្រតិបត្តិការផ្សេងៗ	២៣	(៧៦៧.៣១៩)	(៣.០៧៧.៧១៧)	(៧២៤.១៣៣)	(២.៩៨៧.៩៤៥)
ចំណេញមុនពន្ធលើប្រាក់ចំណូល		៦៣៩.០១២	២.៥៦៣.០៧៦	៣១២.០៤៣	១.២៧០.៣២៨
ចំណាយពន្ធលើប្រាក់ចំណូល	២៤	(១៣៤.៨០០)	(៥៤០.៦៨៣)	(៦៨.៥០៨)	(២៧៨.៨៩៦)
ចំណេញក្នុងឆ្នាំ		៥០៤.២១២	២.០២២.៣៩៣	២៤៣.៥៣៥	៩៩១.៤៣២
ចំណូលស្តីពីការផ្សេងៗ៖					
ខ្ទង់ដែលមិនត្រូវបានចាត់ថ្នាក់ឡើងវិញក្នុង ចំណេញ-ខាត៖					
លម្អៀងពីការប្តូររូបិយប័ណ្ណ		-	(៤១.៩៦៩)	-	(៥១១.៩៩៨)
ចំណូលស្តីពីការផ្សេងៗសរុបក្នុងឆ្នាំ		៥០៤.២១២	១.៩៨០.៤២៤	២៤៣.៥៣៥	៤៣៩.៤៣៤
ចំណេញបេស៖					
ម្ចាស់ក្រុមហ៊ុន		៥០៤.២១២	២.០២២.៣៩៣	២៤៣.៥៣៥	៩៩១.៤៣២
ចំណូលស្តីពីការផ្សេងៗសរុបបេស៖					
ម្ចាស់ក្រុមហ៊ុន		៥០៤.២១២	១.៩៨០.៤២៤	២៤៣.៥៣៥	៤៣៩.៤៣៤

កំណត់សម្គាល់ដែលភ្ជាប់មកជាមួយពីទំព័រទី១៤ ដល់ទំព័រទី៤៩ ជាផ្នែកនៃរបាយការណ៍ហិរញ្ញវត្ថុនេះ។

ខេមា មីក្រូហិរញ្ញវត្ថុ លីមីតធីត

របាយការណ៍បម្រែបម្រួលមូលធន

សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥

	ជារបស់ម្ចាស់ក្រុមហ៊ុន								សរុប	
	ដើមទុន		ទុនបម្រុងតាមច្បាប់		ប្រាក់ចំណេញរក្សាទុក/(ខាតបង្គុរ)		ទុនបម្រុងផ្សេងៗ			
	ទុនរំលែក	កាន់រៀន	ទុនរំលែក	កាន់រៀន	ទុនរំលែក	កាន់រៀន	ទុនរំលែក	កាន់រៀន	ទុនរំលែក	កាន់រៀន
គិតត្រឹមថ្ងៃទី០១ ខែមករា ឆ្នាំ២០២៤	៧.៣៤៣.០០០	២៩.៣៧២.០០០	៧៤៣.១៩៥	៣.០២៣.៩៨៦	២៦០.៣៨០	១.១៣២.៩៧២	-	៥៦៦.៨០១	៨.៣៤៦.៥៧៥	៣៤.០៩៥.៧៥៩
ចំណេញក្នុងឆ្នាំ	-	-	-	-	២៤៣.៥៣៥	៩៩១.៤៣២	-	-	២៤៣.៥៣៥	៩៩១.៤៣២
ចំណូលលម្អិតផ្សេងៗ - លម្អៀងពីការប្តូរប័ណ្ណ	-	-	-	-	-	-	-	(៥១១.៩៩៨)	-	(៥១១.៩៩៨)
ចំណូលសរុបក្នុងឆ្នាំ	-	-	-	-	២៤៣.៥៣៥	៩៩១.៤៣២	-	(៥១១.៩៩៨)	២៤៣.៥៣៥	៤៧៩.៤៣៤
ប្រតិបត្តិការជាមួយម្ចាស់ក្រុមហ៊ុន										
ផ្ទេរទៅទុនបម្រុងតាមច្បាប់ (កំណត់សម្គាល់ ១៦)	-	-	៥៣១.០៥៧	២.១៣៧.៥០៤	(៥៣១.០៥៧)	(២.១៣៧.៥០៤)	-	-	-	-
ប្រតិបត្តិការជាមួយម្ចាស់ក្រុមហ៊ុនសរុប	-	-	៥៣១.០៥៧	២.១៣៧.៥០៤	(៥៣១.០៥៧)	(២.១៣៧.៥០៤)	-	-	-	-
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	៧.៣៤៣.០០០	២៩.៣៧២.០០០	១.២៧៤.២៥២	៥.១៦១.៤៩០	(២៧.១៤២)	(១៣.១០០)	-	៥៤.៨០៣	៨.៥៩០.១១០	៣៤.៥៧៥.១៩៣
គិតត្រឹមថ្ងៃទី០១ ខែមករា ឆ្នាំ២០២៥	៧.៣៤៣.០០០	២៩.៣៧២.០០០	១.២៧៤.២៥២	៥.១៦១.៤៩០	(២៧.១៤២)	(១៣.១០០)	-	៥៤.៨០៣	៨.៥៩០.១១០	៣៤.៥៧៥.១៩៣
ចំណេញក្នុងឆ្នាំ	-	-	-	-	៥០៤.២១២	២.០២២.៣៩៣	-	-	៥០៤.២១២	២.០២២.៣៩៣
ខាតលម្អិតផ្សេងៗ - លម្អៀងពីការប្តូរប័ណ្ណ	-	-	-	-	-	-	-	(៤១.៩៦៩)	-	(៤១.៩៦៩)
ចំណូលសរុបក្នុងឆ្នាំ	-	-	-	-	៥០៤.២១២	២.០២២.៣៩៣	-	(៤១.៩៦៩)	៥០៤.២១២	១.៩៨០.៤២៤
ប្រតិបត្តិការជាមួយម្ចាស់ក្រុមហ៊ុន										
ការដាក់ដើមទុន (កំណត់សម្គាល់ ១៥)	១.០០០.០០០	៤.០០០.០០០	-	-	-	-	-	-	១.០០០.០០០	៤.០០០.០០០
ផ្ទេរទៅទុនបម្រុងតាមច្បាប់ (កំណត់សម្គាល់ ១៦)	-	-	៤០៦.៥៨២	១.៦៣០.៨០០	(៤០៦.៥៨២)	(១.៦៣០.៨០០)	-	-	-	-
លម្អៀងពីការប្តូរប័ណ្ណ	-	-	-	(៤៧.១០៣)	-	-	-	-	-	(៤៧.១០៣)
ប្រតិបត្តិការជាមួយម្ចាស់ក្រុមហ៊ុនសរុប	១.០០០.០០០	៤.០០០.០០០	៤០៦.៥៨២	១.៥៨៣.៦៩៧	(៤០៦.៥៨២)	(១.៦៣០.៨០០)	-	-	១.០០០.០០០	៣.៩៥២.៨៩៧
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥	៨.៣៤៣.០០០	៣៣.៣៧២.០០០	១.៦៨០.៨៣៤	៦.៧៤៥.១៨៧	៧០.៤៤៨	៣៧៨.៤៩៣	-	១២.៨៣៤	១០.០៩៤.៣២២	៤០.៥០៨.៥១៤

កំណត់សម្គាល់ដែលភ្ជាប់មកជាមួយពីទំព័រទី១៤ ដល់ទំព័រទី៤៩ ជាផ្នែកនៃរបាយការណ៍ហិរញ្ញវត្ថុនេះ។

ខេម មីក្រូហិរញ្ញវត្ថុ លីមីតធីត

របាយការណ៍លំហូរសាច់ប្រាក់ សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥

	កំណត់ សម្គាល់	២០២៥		២០២៤	
		ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
លំហូរសាច់ប្រាក់ពីសកម្មភាពប្រតិបត្តិការ					
ចំណេញមុនពន្ធលើប្រាក់ចំណូល		៦៣៩.០១២	២.៥៦៣.០៧៦	៣១២.០៤៣	១.២៧០.៣២៨
និយ័តកម្ម៖					
ខាតពីការថយចុះតម្លៃឥណទាន	២០	៦៦.០៥៨	២៦៤.៩៥៩	៤០.១២៧	១៦៣.៣៥៧
ចំណាយរំលស់ទ្រព្យសម្បត្តិ និងបរិក្ខារ និងរំលស់ទ្រព្យសកម្មអរូបី	២២	៨០.៨៩១	៣២៤.៤៥៤	៨៦.៨៦៦	៣៥៣.៦៣២
ចំណូលការប្រាក់	១៧	(៥.០៥៤.៧៩១)	(២០.២៧៤.៧៦៧)	(៤.៤៣១.៦២៩)	(១៨.០៤១.១៦២)
ចំណាយការប្រាក់		១.៦១៦.២៩០	៦.៤៨២.៩៣៩	១.៥៩២.០៤៦	៦.៤៨១.២១៩
ចំណេញសុទ្ធពីការលក់ទ្រព្យសម្បត្តិ និងបរិក្ខារ		(៧.០១០)	(២៨.១១៧)	-	-
ខាតពីការប្តូររូបិយប័ណ្ណមិនទាន់ទទួលស្គាល់	១៣	៦.៦៤៣	២៦.៦៤៥	៣២.៨៣៦	១៣៣.៦៧៥
		(២.៦៥២.៩០៧)	(១០.៦៤០.៨១១)	(២.៣៦៧.៧១១)	(៩.៦៣៨.៩៥១)
បម្រែបម្រួលដើមទុនបង្វិល៖					
ប្រាក់កម្ចីក្នុងកាតាបច្បាប់		(៥០.០០០)	(២០០.៥៥០)	-	-
ឥណទានអតិថិជន		(៥៩៨.៧៨៥)	(២.៤០១.៧២៧)	(៤.៧១១.៧៩២)	(១៩.១៨១.៧០៥)
ទ្រព្យសកម្មផ្សេងៗ		(១១.៨៤៧)	(៤៧.៥១៨)	៦.០៣៧	២៤.៥៧៧
បំណុលផ្សេងៗ		៧៧.០២៧	៣០៨.៩៥៥	៤៣.០១៩	១៧៥.១៣០
សាច់ប្រាក់ប្រើក្នុងប្រតិបត្តិការ		(៣.២៣៦.៥១២)	(១២.៩៨១.៦៥១)	(៧.០៣០.៤៤៧)	(២៨.៦២០.៩៤៩)
ការប្រាក់បានទទួល		៤.៨៩៧.១១៨	១៩.៦៤២.៣៤០	៤.៣៥០.៤៨០	១៧.៧១០.៨០៤
ការប្រាក់បានបង់		(១.៦៤០.៤០៤)	(៦.៥៧៩.៦៦០)	(១.៦២២.៦០៤)	(៦.៦០៥.៦២១)
ពន្ធលើប្រាក់ចំណូលបានបង់		(៥១.៣១២)	(២០៥.៨១២)	(៥៤.០១៧)	(២១៩.៩០៣)
សាច់ប្រាក់សុទ្ធប្រើក្នុងសកម្មភាពប្រតិបត្តិការ		(៣១.១១០)	(១២៤.៧៨៣)	(៤.៣៥៦.៥៨៤)	(១៧.៧៣៥.៦៦៩)
លំហូរសាច់ប្រាក់ពីសកម្មភាពវិនិយោគ					
ទិញឧបករណ៍មូលធន		(៧០.០០០)	(២៨០.៩១០)	-	-
ទិញទ្រព្យសម្បត្តិ និងបរិក្ខារ	១០	(៦២.៨៩៨)	(២៥២.២៨៤)	(១០.៥០៦)	(៤២.៧៧០)
សាច់ប្រាក់ពីការលក់ទ្រព្យសម្បត្តិ និងបរិក្ខារ	១០	៧.១៦៤	២៨.៧៣៥	-	-
ទិញទ្រព្យសកម្មអរូបី	១១	(១៩.០០០)	(៧៦.២០៩)	(២៥.៦៥៤)	(១០៤.៦១៧)
សាច់ប្រាក់សុទ្ធប្រើក្នុងសកម្មភាពវិនិយោគ		(១៤៤.៧៣៤)	(៥៨០.៦៦៨)	(៣៦.២០៤)	(១៤៨.៣៨៧)
លំហូរសាច់ប្រាក់ពីសកម្មភាពហិរញ្ញប្បទាន					
សាច់ប្រាក់បានពីប្រាក់កម្ចី	១៣	២២.០០០.៨៧៧	៨៨.២៤៥.៥១៨	២៩.២៦៤.២០៥	១១៩.១៣៤.៥៧៩
ការសងប្រាក់កម្ចី	១៣	(២១.៩៩១.៥២៤)	(៨៨.២០៨.០០៣)	(២៤.៥៥៧.០៣៥)	(៩៩.៩៧១.៦៨៩)
ការសងបំណុលបន្ទាប់បន្សំ	២៦(d)	(២៩៩.៩៥៧)	(១.២០៣.១២៨)	(៣០០.០៩២)	(១.២២១.៦៧៥)
សាច់ប្រាក់បានពីការដាក់ដើមទុន	១៥	១.០០០.០០០	៤.០០០.០០០	-	-
សាច់ប្រាក់សុទ្ធពីសកម្មភាពហិរញ្ញប្បទាន		៧០៩.៣៩៦	២.៨៣៤.៣៨៧	៤.៤០៧.០៧៨	១៧.៩៤១.២២៥
កំណើនសាច់ប្រាក់ និងសាច់ប្រាក់សមមូលសុទ្ធ		៥៣៣.៥៥២	២.១២៨.៩៣៧	១៤.២៨៦	៥៨.១៥៩
សាច់ប្រាក់ និងសាច់ប្រាក់សមមូលដើមឆ្នាំ		២៥១.០២២	១.០១០.៣៦៤	២៣៦.៧៣៦	៩៦៧.០៦៦
លម្អៀងពីការប្តូររូបិយប័ណ្ណ		-	៩.១៩៤	-	(១៤.៨៦១)
សាច់ប្រាក់ និងសាច់ប្រាក់សមមូលដំណាច់ឆ្នាំ	២៥	៧៨៤.៥៧៤	៣.១៤៨.៤៩៥	២៥១.០២២	១.០១០.៣៦៤

កំណត់សម្គាល់ដែលភ្ជាប់មកជាមួយទំព័រទី១៤ ដល់ទំព័រទី៤៩ ជាផ្នែកនៃរបាយការណ៍ហិរញ្ញវត្ថុនេះ។

ខេមា មីក្រូហិរញ្ញវត្ថុ លីមីតធីត

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥**

១. ព័ត៌មានទូទៅ

ខេមា មីក្រូហិរញ្ញវត្ថុ លីមីតធីត (ហៅកាត់ថា ក្រុមហ៊ុន) ត្រូវបានចុះបញ្ជីនៅក្នុងព្រះរាជាណាចក្រកម្ពុជា នៅក្រសួងពាណិជ្ជកម្ម ដែលមានអត្តលេខចុះបញ្ជីលេខ Co. ០០០១៩៥១២ ចុះថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១០ ជាក្រុមហ៊ុនឯកជនទទួលខុសត្រូវមានកម្រិត។

នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១០ ក្រុមហ៊ុនបានទទួលអាជ្ញាបណ្ណដើម្បីធ្វើប្រតិបត្តិការអាជីវកម្មជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ពីធនាគារជាតិនៃកម្ពុជា (ហៅកាត់ថា NBC ឬ ធនាគារកណ្តាល)។

សកម្មភាពចម្បងរបស់ក្រុមហ៊ុន គឺការផ្តល់សេវាមីក្រូហិរញ្ញវត្ថុដល់សហគមន៍ សហគ្រាសធុនតូច និងមធ្យម និងកសិកម្មជនបទ ប្រកបដោយប្រសិទ្ធភាព និរន្តរភាព និងការទទួលខុសត្រូវ ជាពិសេសស្ត្រី ក្នុងលក្ខណៈប្រកបដោយប្រសិទ្ធភាព និរន្តរភាព និងការទទួលខុសត្រូវ។ មិនមានការផ្លាស់ប្តូរលើសកម្មភាពអាជីវកម្មចម្បងក្នុងអំឡុងឆ្នាំហិរញ្ញវត្ថុនោះទេ។

ការិយាល័យចុះបញ្ជី និងទីតាំងប្រកបអាជីវកម្មរបស់ក្រុមហ៊ុនមានទីតាំងស្ថិតនៅ ផ្ទះលេខ ១០១A ផ្លូវលេខ ២៨៩ សង្កាត់បឹងកក់ ១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។

ក្រុមប្រឹក្សាភិបាលបានអនុម័តឱ្យចេញផ្សាយរបាយការណ៍ហិរញ្ញវត្ថុ នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦។

២. សេចក្តីសង្ខេបគោលការណ៍គណនេយ្យសំខាន់ៗ

គោលការណ៍គណនេយ្យសំខាន់ៗ ដែលបានអនុវត្តក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុនេះ ត្រូវបានបង្ហាញដូចខាងក្រោម។ គោលការណ៍ទាំងនេះត្រូវបានអនុវត្តយ៉ាងមានសង្គតិភាព គ្រប់ឆ្នាំដែលបានដាក់បង្ហាញទាំងអស់ លើកលែងតែមានការបញ្ជាក់ផ្សេងពីនេះ។

២.១ មូលដ្ឋាននៃការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ

របាយការណ៍ហិរញ្ញវត្ថុត្រូវបានរៀបចំឡើងទៅតាម ស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិ នៃ កម្ពុជា សម្រាប់សហគ្រាសធុនតូច និងមធ្យម (ហៅកាត់ថា CIFRS for SMEs) និងត្រូវបានរៀបចំឡើងតាមវិធីសាស្ត្រថ្លៃដើម។

ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុដែលស្របទៅតាម CIFRS for SMEs តម្រូវឱ្យប្រើប្រាស់ការប៉ាន់ស្មានគណនេយ្យជាក់លាក់សំខាន់ៗ ហើយក៏តម្រូវឱ្យគណៈគ្រប់គ្រងធ្វើការវិនិច្ឆ័យរបស់ខ្លួន នៅក្នុងដំណើរការនៃការអនុវត្តគោលការណ៍គណនេយ្យនេះផងដែរ។ ផ្នែកដែលទាក់ទងនឹងការវិនិច្ឆ័យ ឬភាពស្មុគស្មាញកម្រិតខ្ពស់ ឬផ្នែកដែលការសន្មត និងការប៉ាន់ស្មានមានលក្ខណៈជាសារវន្តចំពោះរបាយការណ៍ហិរញ្ញវត្ថុ ត្រូវបានលាតត្រដាងនៅក្នុងកំណត់សម្គាល់ ៣ ។

របាយការណ៍ហិរញ្ញវត្ថុជាភាសាអង់គ្លេស ត្រូវបានរៀបចំឡើងចេញពី របាយការណ៍ហិរញ្ញវត្ថុជាភាសាខ្មែរ។ ក្នុងករណីមិនមានសង្គតិភាព ឬមានភាពខុសគ្នាក្នុងការបកស្រាយរវាងភាសាទាំងពីរ នោះត្រូវយករបាយការណ៍ហិរញ្ញវត្ថុជាភាសាខ្មែរជាគោល។

ខេមា មីក្រូហិរញ្ញវត្ថុ លីមីតធីត

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥**

២. សេចក្តីសង្ខេបគោលការណ៍គណនេយ្យសំខាន់ៗ (ត)

២.២ វិសោធនកម្មនៃ CIFRS for SMEs

ការបោះពុម្ពផ្សាយលើកទីបីនៃ CIFRS for SMEs (សមមូលនឹង 'ស្តង់ដាគណនេយ្យ IFRS for SMEs') ត្រូវបានចេញផ្សាយនៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ និងមានសុពលភាពសម្រាប់ការិយបរិច្ឆេទប្រចាំឆ្នាំ ដែលចាប់ផ្តើមនៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២៧ ឬការិយបរិច្ឆេទបន្ទាប់ពីនេះ។ ការបោះពុម្ពផ្សាយឆ្នាំ២០២៥នេះ បានធ្វើវិសោធនកម្ម និងកែប្រែផ្នែកផ្សេងៗនៃ CIFRS for SMEs ហើយក្រុមហ៊ុនមិនបានអនុវត្តមុនកាលកំណត់ទេ។ ការធ្វើបច្ចុប្បន្នភាពសំខាន់ៗចំពោះស្តង់ដានេះ មានដូចខាងក្រោម៖

- គំរូកែប្រែសម្រាប់ការទទួលស្គាល់ប្រាក់ចំណូល
 - ការប្រមូលផ្តុំតម្រូវការសម្រាប់ការវាស់វែងតម្លៃសមស្របនៅក្នុងទីតាំងតែមួយ និង
 - ការធ្វើបច្ចុប្បន្នភាពតម្រូវការសម្រាប់ការរួមបញ្ចូលអាជីវកម្ម ការរួមបញ្ចូលគ្នា និងឧបករណ៍ហិរញ្ញវត្ថុ។
- ក្រុមហ៊ុនមិនបានអនុវត្តមុនកាលកំណត់ នូវការបោះពុម្ពផ្សាយឆ្នាំ២០២៥នេះទេ។ ក្រុមហ៊ុនកំពុងវាយតម្លៃនូវផលប៉ះពាល់លម្អិតនៃការអនុវត្តផ្នែកដែលបានធ្វើវិសោធនកម្មនិងកែប្រែនេះ លើរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន។ ក្រុមហ៊ុននឹងអនុវត្តផ្នែកដែលបានធ្វើវិសោធនកម្ម និងកែប្រែនេះ សម្រាប់ការិយបរិច្ឆេទប្រចាំឆ្នាំ ដែលចាប់ផ្តើមនៅ០១ ខែមករា ឆ្នាំ២០២៧ ឬការិយបរិច្ឆេទបន្ទាប់ពីនេះ។

២.៣ ការប្តូររូបិយប័ណ្ណ

(ក) រូបិយប័ណ្ណគោល និងរូបិយប័ណ្ណសម្រាប់បង្ហាញ

គណនីទាំងអស់ដែលមាននៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ត្រូវបានវាស់តម្លៃដោយប្រើប្រាស់រូបិយប័ណ្ណក្នុងបរិយាកាសសេដ្ឋកិច្ចចម្បងដែលក្រុមហ៊ុនធ្វើប្រតិបត្តិការ (ហៅកាត់ថា រូបិយប័ណ្ណគោល)។ ក្រុមហ៊ុនកំណត់យកប្រាក់ដុល្លារអាមេរិកជារូបិយប័ណ្ណគោល ដោយសារវាមានឥទ្ធិពលជាសារវន្តចំពោះប្រតិបត្តិការរបស់ក្រុមហ៊ុន។ របាយការណ៍ហិរញ្ញវត្ថុត្រូវបានបង្ហាញជាប្រាក់ដុល្លារអាមេរិក ដែលជារូបិយប័ណ្ណគោល និងជារូបិយប័ណ្ណសម្រាប់បង្ហាញរបស់ក្រុមហ៊ុន។

(ខ) ប្រតិបត្តិការ និងសមតុល្យ

ប្រតិបត្តិការជារូបិយប័ណ្ណបរទេសផ្សេងៗ ត្រូវបានកត់ត្រាប្តូរទៅជារូបិយប័ណ្ណគោល តាមអត្រាប្តូរប្រាក់នាការបរិច្ឆេទនៃប្រតិបត្តិការនោះ។ ចំណេញ និងខាតពីការប្តូររូបិយប័ណ្ណ ដែលបណ្តាលមកពីការទូទាត់តាមប្រតិបត្តិការទាំងនេះ និងពីការប្តូរទ្រព្យសកម្ម និងបំណុលរូបិយវត្ថុនានាដែលកំណត់ជារូបិយប័ណ្ណផ្សេងៗ ក្រៅពីប្រាក់ដុល្លារអាមេរិក តាមអត្រាប្តូរប្រាក់នាដំណាច់ឆ្នាំ ត្រូវបានទទួលស្គាល់នៅក្នុងចំណេញ-ខាត តាមមូលដ្ឋានសុទ្ធក្នុង 'ចំណេញ/(ខាត)ផ្សេងៗ-សុទ្ធ'។

ខេម មីក្រូហិរញ្ញវត្ថុ លីមីតធីត

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥**

២. សេចក្តីសង្ខេបគោលការណ៍គណនេយ្យសំខាន់ៗ (ត)

២.៣ ការបង្ហាញជាប្រាក់រៀល (ត)

(គ) ការបង្ហាញជាប្រាក់រៀល

អនុលោមតាមច្បាប់ស្តីពីគណនេយ្យ និងសវនកម្ម របាយការណ៍ហិរញ្ញវត្ថុត្រូវបង្ហាញជាប្រាក់រៀល។ របាយការណ៍លទ្ធផលលម្អិត និងរបាយការណ៍លំហូរសាច់ប្រាក់ ត្រូវបានប្តូរទៅជាប្រាក់រៀល ដោយប្រើអត្រាប្តូរប្រាក់មធ្យម ក្នុងឆ្នាំ។ ទ្រព្យសកម្ម និងបំណុលដែលបានបង្ហាញក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុនីមួយៗ ត្រូវបានប្តូរតាមអត្រានាថ្ងៃ បិទបញ្ជី គិតត្រឹមកាលបរិច្ឆេទរបាយការណ៍។ មូលធនភាគទុនិក និងទុនបម្រុង ត្រូវបានប្តូរតាមអត្រានាថ្ងៃធ្វើប្រតិបត្តិការ។ លម្អៀងពីការប្តូររូបិយប័ណ្ណដែលកើតមកពីការប្តូរប្រាក់ ត្រូវបានទទួលស្គាល់ក្នុងចំណូលលម្អិតផ្សេងៗ។

ក្រុមហ៊ុនបានប្រើអត្រាប្តូរប្រាក់ផ្លូវការដែលផ្សព្វផ្សាយដោយធនាគារជាតិ នៃ កម្ពុជា ហើយគិតត្រឹមកាលបរិច្ឆេទ របាយការណ៍ អត្រាប្តូរមធ្យមគឺ១ដុល្លារអាមេរិក ស្មើនឹង៤.០១១ រៀល (២០២៤ ៖ ៤.០៧១ រៀល) និងអត្រាថ្ងៃបិទបញ្ជីគឺ១ដុល្លារ អាមេរិក ស្មើនឹង ៤.០១៣ រៀល (២០២៤ ៖ ៤.០២៥ រៀល)។

២.៤ ឧបករណ៍ហិរញ្ញវត្ថុ

២.៤.១ វិសាលភាពនៃឧបករណ៍ហិរញ្ញវត្ថុ

រាល់ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុរបស់ក្រុមហ៊ុន គឺជាឧបករណ៍ហិរញ្ញវត្ថុមូលដ្ឋាន និង បានចែងក្នុង វិសាលភាពផ្នែក១១ នៃ CIFRS for SMEs ។

ទ្រព្យសកម្មហិរញ្ញវត្ថុមូលដ្ឋានរបស់ក្រុមហ៊ុនរួមមាន សាច់ប្រាក់ក្នុងដៃ ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារ កណ្តាល ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារផ្សេងៗ ឥណទានអតិថិជន និងទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងៗ។

បំណុលហិរញ្ញវត្ថុមូលដ្ឋានរបស់ក្រុមហ៊ុនរួមមាន ប្រាក់កម្ចី បំណុលបន្ទាប់បន្សំ និង បំណុលហិរញ្ញវត្ថុផ្សេងៗ។

២.៤.២ ការទទួលស្គាល់ និងការឈប់ទទួលស្គាល់

ក្រុមហ៊ុនទទួលស្គាល់ទ្រព្យសកម្មហិរញ្ញវត្ថុ និង បំណុលហិរញ្ញវត្ថុ លុះត្រាតែក្រុមហ៊ុនក្លាយជាភាគីមួយក្នុង កិច្ចសន្យានៃឧបករណ៍ណាមួយ។

ទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានគេឈប់ទទួលស្គាល់ នៅពេលដែល៖

- សិទ្ធិក្នុងការទទួលបានលំហូរសាច់ប្រាក់ពីទ្រព្យសកម្មនោះបានហួសកាលកំណត់ ឬត្រូវបានទូទាត់រួច
- ក្រុមហ៊ុនផ្ទេរនូវរាល់ហានិភ័យជាសារវន្ត និងផលប្រយោជន៍កម្មសិទ្ធិទាំងអស់របស់ទ្រព្យសកម្ម
- ក្រុមហ៊ុនរក្សាទុកនូវហានិភ័យជាសារវន្ត និង ផលប្រយោជន៍កម្មសិទ្ធិមួយចំនួន ប៉ុន្តែបានផ្ទេរសិទ្ធិកាន់កាប់ទ្រព្យសកម្មទៅភាគីមួយផ្សេងទៀត។ ដូចនេះ ទ្រព្យសកម្មត្រូវបានគេឈប់ទទួលស្គាល់ ហើយសិទ្ធិ និងកាតព្វកិច្ចដែលកើតមាន ឬនៅមាន នឹងត្រូវទទួលស្គាល់។

ក្រុមហ៊ុនឈប់ទទួលស្គាល់បំណុលហិរញ្ញវត្ថុនៅពេលដែលបំណុលនោះត្រូវបានទូទាត់រួច មានន័យថា នៅពេលដែលកាតព្វកិច្ចដាក់លាក់នៅក្នុងកិច្ចសន្យាត្រូវបានរំលាយ ឬលុបចោល ឬផុតកំណត់។

ខេម មីក្រូហិរញ្ញវត្ថុ លីមីតធីត

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥**

២. សេចក្តីសង្ខេបគោលការណ៍គណនេយ្យសំខាន់ៗ (ត)

២.៤ ឧបករណ៍ហិរញ្ញវត្ថុ (ត)

២.៤.៣ ការវាស់វែងលើកដំបូង និងបន្តបន្ទាប់

ឧបករណ៍ហិរញ្ញវត្ថុវាស់វែងតាមថ្លៃដើមដករំលស់

នៅពេលទ្រព្យសកម្មហិរញ្ញវត្ថុ ឬបំណុលហិរញ្ញវត្ថុ ត្រូវបានទទួលស្គាល់លើកដំបូង ក្រុមហ៊ុនវាស់វែងតាមតម្លៃប្រតិបត្តិការ (រួមបញ្ចូលទាំងចំណាយប្រតិបត្តិការ)។

ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ត្រូវបានទទួលស្គាល់ជាបន្ទាប់ តាមថ្លៃដើមដករំលស់ដោយប្រើវិធីសាស្ត្រអត្រាការប្រាក់មានប្រសិទ្ធភាព។

ថ្លៃដើមដករំលស់របស់ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ គឺជាចំនួនទឹកប្រាក់សុទ្ធ បន្ទាប់ពីកាត់កងចំនួនដូចខាងក្រោម ៖

- ចំនួនទឹកប្រាក់របស់ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុដែលបានវាស់វែងនៅពេលទទួលស្គាល់លើកដំបូង
- ដកការទូទាត់ប្រាក់ដើម
- បូក ឬ ដក រំលស់បង្ក ដោយប្រើវិធីសាស្ត្រអត្រាការប្រាក់មានប្រសិទ្ធភាពនូវចំនួនលម្អៀង រវាងចំនួនដែលទទួលស្គាល់លើកដំបូង និងចំនួននាពេលបញ្ចប់កាលកំណត់
- ដកការថយចុះតម្លៃ នៅពេលដែលទ្រព្យសកម្មហិរញ្ញវត្ថុមិនអាចប្រមូលមកវិញបាន។

២.៤.៤ ការថយចុះតម្លៃនៃទ្រព្យសកម្មហិរញ្ញវត្ថុវាស់វែងតាមថ្លៃដើម ឬថ្លៃដើមដករំលស់

ទ្រព្យសកម្មហិរញ្ញវត្ថុ ឬទ្រព្យសកម្មហិរញ្ញវត្ថុជាក្រុម ត្រូវបានចាត់ទុកថានឹងមានការថយចុះតម្លៃ ប្រសិនបើមានភស្តុតាងបញ្ជាក់ពីការថយចុះតម្លៃ ជាលទ្ធផលពីព្រឹត្តិការណ៍មួយ ឬច្រើន ដែលបានកើតឡើងបន្ទាប់ពីការទទួលស្គាល់ទ្រព្យសកម្មដំបូង (បានកើតឡើង ព្រឹត្តិការណ៍ខាតបង់) និងព្រឹត្តិការណ៍ខាតបង់ (ឬព្រឹត្តិការណ៍) ដែលផលប៉ះពាល់លើការប៉ាន់ស្មានលំហូរសាច់ប្រាក់នាពេលអនាគតនៃទ្រព្យសកម្មហិរញ្ញវត្ថុ ឬទ្រព្យសកម្មហិរញ្ញវត្ថុជាក្រុម ដែលអាចប៉ាន់ស្មានគួរឱ្យទុកចិត្តបាន។

លក្ខណៈវិនិច្ឆ័យដែលក្រុមហ៊ុនបានប្រើប្រាស់ដើម្បីកំណត់ថា តើមានភស្តុតាងណាដែលបញ្ជាក់ពីការខាតបង់បណ្តាលមកពីការថយចុះតម្លៃ រួមមានសញ្ញាណបង្ហាញថាអ្នកខ្ចីប្រាក់កម្ចី ឬអ្នកខ្ចីប្រាក់កម្ចីជាក្រុម គឺកំពុងជួបប្រទះនឹងហានិភ័យហិរញ្ញវត្ថុយ៉ាងខ្លាំង ដែលប្រហែលជាពួកគេនឹងត្រូវក្ស័យធន ឬការកែសម្រួលហិរញ្ញវត្ថុផ្សេងៗឡើងវិញការខកខានមិនបានបង់ការប្រាក់ និងការទូទាត់ប្រាក់ដើម ហើយទិន្នន័យដែលអាចអង្កេតបានចង្អុលបង្ហាញថា មានការថយចុះដែលអាចវាស់វែងបាននៅក្នុង លំហូរសាច់ប្រាក់ប៉ាន់ស្មាននាពេលអនាគត ដូចជាការផ្លាស់ប្តូរនៃការខកខានលើការទូទាត់ឬលក្ខខណ្ឌសេដ្ឋកិច្ចដែលទាក់ទងនឹងការខកខាន។

ក្រុមហ៊ុនបានកំណត់ដំបូង ថាមានភស្តុតាងជាក់ស្តែងនៃការថយចុះតម្លៃជាលក្ខណៈដាច់ដោយឡែក ចំពោះទ្រព្យសកម្មហិរញ្ញវត្ថុទំហំធំ និងកំណត់លក្ខណៈដាច់ដោយឡែក ឬជាមួយ ចំពោះទ្រព្យសកម្មហិរញ្ញវត្ថុដែលមិនមានទំហំធំ។ ប្រសិនបើក្រុមហ៊ុនកំណត់ថាមិនមានភស្តុតាងជាក់ស្តែងនៃការថយចុះតម្លៃ ឬទ្រព្យសកម្មហិរញ្ញវត្ថុបានកំណត់លក្ខណៈដាច់ដោយឡែកទោះបីមានទំហំធំ ឬមិនធំក៏ដោយ វាក៏ត្រូវបានរាប់បញ្ចូលក្នុងទ្រព្យសកម្មជាក្រុមនៃទ្រព្យសកម្មហិរញ្ញវត្ថុដែលមានលក្ខណៈហានិភ័យឥណទានស្រដៀងគ្នា និងបានកំណត់ជាមួយចំពោះការថយចុះតម្លៃ។

ខេមា មីក្រូហិរញ្ញវត្ថុ លីមីតធីត

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥**

២. សេចក្តីសង្ខេបគោលការណ៍គណនេយ្យសំខាន់ៗ (ត)

២.៤ ឧបករណ៍ហិរញ្ញវត្ថុ (ត)

២.៤.៤ ការថយចុះតម្លៃនៃទ្រព្យសកម្មហិរញ្ញវត្ថុវាស់វែងតាមថ្លៃដើម ឬថ្លៃដើមដករំលស់ (ត)

ចំនួនទឹកប្រាក់នៃការខាតបង់ត្រូវបានវាស់វែងជាភាពខុសគ្នារវាងតម្លៃយោងនៃទ្រព្យសកម្ម និងតម្លៃបច្ចុប្បន្នដែលបានប៉ាន់ស្មានការធ្វើអប្បបរមាលំហូរសាច់ប្រាក់នាពេលអនាគត តាមអត្រាការប្រាក់មានប្រសិទ្ធភាពដំបូងរបស់ទ្រព្យសកម្មហិរញ្ញវត្ថុ។ តម្លៃយោងនៃទ្រព្យសកម្ម ត្រូវបានកាត់បន្ថយតាមរយៈការប្រើសិទ្ធិធនធាន និងចំនួនទឹកប្រាក់ខាតបង់ត្រូវបានទទួលស្គាល់ក្នុងចំណេញ-ខាត។

ទ្រព្យសកម្មហិរញ្ញវត្ថុ មិនត្រូវបានកំណត់ជាលក្ខណៈដាច់ដោយឡែក ត្រូវបានដាក់ជាក្រុមរួមគ្នា ដើម្បីកំណត់ជាការថយចុះតម្លៃ ។ ឥណទានត្រូវបានដាក់ជាក្រុម ដោយយោងទៅតាមលក្ខណៈហានិភ័យឥណទានរបស់ពួកគេ ដើម្បីធ្វើការគណនាប៉ាន់ស្មានការខាតបង់រួម។ លក្ខណៈទាំងនេះមានទំនាក់ទំនងទៅនឹងការប៉ាន់ស្មានលំហូរសាច់ប្រាក់នាពេលអនាគត សម្រាប់ក្រុមនៃទ្រព្យសកម្មតាមរយៈការចង្អុលបង្ហាញពីសមត្ថភាពរបស់កូនបំណុល ក្នុងការទូទាត់ទឹកប្រាក់គ្រប់ចំនួនដោយយោងទៅតាមកិច្ចសន្យាមានកាលកំណត់នៃទ្រព្យសកម្មដែលត្រូវបានកំណត់។ លំហូរសាច់ប្រាក់នាពេលអនាគតចំពោះក្រុមនៃទ្រព្យសកម្មហិរញ្ញវត្ថុ ដែលត្រូវបានកំណត់ជាមួយចំពោះការថយចុះតម្លៃ ត្រូវបានប៉ាន់ស្មានផ្អែកលើមូលដ្ឋានបទពិសោធន៍ខាតបង់ពីមុន ចំពោះទ្រព្យសកម្មដែលមានលក្ខណៈហានិភ័យឥណទានស្រដៀងនឹងទ្រព្យសកម្មក្នុងក្រុម។

វិធីសាស្ត្រ និងការសន្មត ដែលត្រូវបានប្រើប្រាស់សម្រាប់ការប៉ាន់ស្មានលំហូរសាច់ប្រាក់នាពេលអនាគត ត្រូវបានត្រួតពិនិត្យយ៉ាងទូលំទូលាយដោយក្រុមហ៊ុន ដើម្បីកាត់បន្ថយភាពខុសគ្នារវាងការប៉ាន់ស្មានការខាតបង់នានា និងបទពិសោធន៍ការខាតបង់ជាក់ស្តែង។

នៅពេលឥណទានមិនអាចប្រមូលមកវិញបាន វាត្រូវបានជម្រះចេញពីបញ្ជីដោយកាត់ពីគណនីសំវិធានធនសម្រាប់ការខាតពីការថយចុះតម្លៃ។ ឥណទានបែបនេះត្រូវបានជម្រះចេញពីបញ្ជីក្រុមហ៊ុន បន្ទាប់ពីបានពិចារណាពីតម្លៃជាក់ស្តែងនៃវត្ថុបញ្ចាំ ប្រសិនបើមាន នៅពេលដែលស្ថិតក្នុងការវិនិច្ឆ័យរបស់គណៈគ្រប់គ្រង មិនមានលទ្ធភាពក្នុងការប្រមូលមកវិញបាន។

ប្រសិនបើក្នុងការិយបរិច្ឆេទបន្ទាប់ ទឹកប្រាក់នៃការខាតបង់បណ្តាលមកពីការថយចុះតម្លៃមានការថយចុះ ហើយការថយចុះអាចនឹងទាក់ទងនឹងព្រឹត្តិការណ៍ដែលបានកើតឡើង បន្ទាប់ពីការថយចុះតម្លៃត្រូវបានទទួលស្គាល់ នោះការខាតការថយចុះតម្លៃដែលបានកាត់ត្រាពីមុន ត្រូវបានប្រមូលមកវិញដោយធ្វើនិយ័តកម្មលើគណនីសំវិធានធន។ ចំនួនទឹកប្រាក់ដែលប្រមូលបានមកវិញ ត្រូវបានទទួលស្គាល់នៅក្នុងចំណេញ-ខាត។

២.៥ សាច់ប្រាក់ និងសាច់ប្រាក់សមមូល

សាច់ប្រាក់ និងសាច់ប្រាក់សមមូលមាន សាច់ប្រាក់ក្នុងដៃ ប្រាក់បញ្ញើ និងការដាក់ប្រាក់មិនជាប់កម្រិតនៅធនាគារកណ្តាល ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារ ដែលមានកាលកំណត់ដើមរយៈពេលបីខែ ឬតិចជាង គិតចាប់ពីថ្ងៃទទួលបានសាច់ប្រាក់។

ខេមា មីក្រូហិរញ្ញវត្ថុ លីមីតធីត

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥**

២. សេចក្តីសង្ខេបគោលការណ៍គណនេយ្យសំខាន់ៗ (ត)

២.៦ ទ្រព្យសម្បត្តិ និងបរិក្ខារ

ទ្រព្យសម្បត្តិ និងបរិក្ខារ ត្រូវបានកត់ត្រាថ្លៃដើម ដករំលស់បង្គរ និងការចុះថយតម្លៃ ប្រសិនបើមាន។ ថ្លៃដើមរួមមានចំណាយផ្ទាល់ផ្សេងៗ ក្នុងការទិញទ្រព្យសម្បត្តិនោះ។

ចំណាយបន្តបន្ទាប់ផ្សេងៗ ត្រូវបានកត់ត្រាបញ្ចូលទៅក្នុងតម្លៃនៃទ្រព្យនោះ ឬត្រូវបានកត់ត្រាជាទ្រព្យដាច់ដោយឡែកតាមការសមស្រប តែនៅពេលដែលមានភាពប្រាកដប្រជាថា ផលប្រយោជន៍សេដ្ឋកិច្ចនាពេលអនាគតនៃទ្រព្យនោះ នឹងហូរចូលមកក្នុងក្រុមហ៊ុន ហើយថ្លៃដើមនៃទ្រព្យនោះ អាចត្រូវបានវាស់វែងគួរឱ្យទុកចិត្តបានតែប៉ុណ្ណោះ។ ចំណាយលើការជួសជុល និងការថែទាំផ្សេងៗទៀតទាំងអស់ ត្រូវបានកត់ត្រាជាបន្ទុកនៅក្នុងចំណេញ-ខាត ក្នុងឆ្នាំដែលប្រតិបត្តិការនោះកើតឡើង។

ការងារកំពុងដំណើរការ មិនត្រូវបានដករំលស់ទេ។ ការដករំលស់ទ្រព្យសម្បត្តិ និងបរិក្ខារ ត្រូវបានកត់ត្រាជាបន្ទុកដើម្បីបែងចែកថ្លៃដើមរបស់ទ្រព្យសកម្ម ដកតម្លៃសំណល់របស់វា អាស្រ័យទៅតាមអាយុកាលប្រើប្រាស់ប៉ាន់ស្មានរបស់ទ្រព្យសកម្ម ដោយប្រើវិធីសាស្ត្ររំលស់ថេរ ដូចខាងក្រោម ៖

	ឆ្នាំ
ការកែលម្អទ្រព្យជួល	៤ឆ្នាំ
បរិក្ខារការិយាល័យ	៤ ឆ្នាំ
កុំព្យូទ័រ និងបរិក្ខារព័ត៌មានវិទ្យា	៤ ឆ្នាំ
យានយន្ត	៤ឆ្នាំ ទៅ ៥ឆ្នាំ

តម្លៃសំណល់ និងអាយុកាលប្រើប្រាស់របស់ទ្រព្យសកម្ម ត្រូវបានត្រួតពិនិត្យ និងកែតម្រូវ តាមការសមស្របប្រសិនបើមានសញ្ញាណបង្ហាញពីការប្រែប្រួលជាសារវន្តចាប់តាំងពីកាលបរិច្ឆេទចុងក្រោយមក។

តម្លៃយោងរបស់ទ្រព្យសកម្ម ត្រូវបានកត់ត្រាបន្ថយភ្លាមៗនៅត្រឹមតម្លៃដែលអាចស្រង់មកវិញបាន ប្រសិនបើតម្លៃយោងរបស់ទ្រព្យសកម្មនោះ លើសពីតម្លៃប៉ាន់ស្មានដែលអាចស្រង់មកវិញបានរបស់វា ។

ចំណេញ និងខាតពីការលក់ទ្រព្យសម្បត្តិ និងបរិក្ខារ ត្រូវបានកំណត់ដោយធ្វើការប្រៀបធៀបសាច់ប្រាក់បានពីការលក់ ជាមួយនឹងតម្លៃយោង ហើយត្រូវបានទទួលស្គាល់នៅក្នុងចំណេញ-ខាត។

ខេម វិក្រហិរញ្ញវត្ថុ លីមីតធីត

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥**

២. សេចក្តីសង្ខេបគោលការណ៍គណនេយ្យសំខាន់ៗ (ត)

២.៧ ទ្រព្យសកម្មអរូបី

ទ្រព្យសកម្មអរូបីមាន អាជ្ញាបណ្ណកម្មវិធីកុំព្យូទ័រដែលបានទិញ និងចំណាយពាក់ព័ន្ធ ត្រូវបានរាយការណ៍តាមថ្លៃដើមដករំលស់បង្គរ និងការខាតពីការថយចុះតម្លៃ។

អាជ្ញាបណ្ណកម្មវិធីកុំព្យូទ័រដែលបានទិញ ត្រូវបានធ្វើមូលធនកម្មតាមមូលដ្ឋានថ្លៃដើមដែលបានទិញ និងយកកម្មវិធីជាក់លាក់នោះមកប្រើប្រាស់។ ទ្រព្យសកម្មអរូបី ត្រូវបានដករំលស់ដោយប្រើវិធីសាស្ត្ររំលស់ថេរ ដោយផ្អែកលើកិច្ចព្រមព្រៀងកិច្ចសន្យាទៅវិញទៅមកសម្រាប់អាយុកាលប្រើប្រាស់កំណត់ និង ១០% ក្នុងមួយឆ្នាំសម្រាប់អាយុកាលប្រើប្រាស់មិនកំណត់ដោយប្រើវិធីសាស្ត្ររំលស់ថេរ។ ថ្លៃដើមដែលបានកើតឡើងក្នុងការរៀបចំផែនការ ឬវាយតម្លៃសំណើកម្មវិធី ឬក្នុងការថែរក្សាប្រព័ន្ធបន្ទាប់ពីការអនុវត្ត មិនត្រូវបានធ្វើមូលធនកម្មទេ។ វិធីសាស្ត្ររំលស់ អាយុកាលប្រើប្រាស់ និងតម្លៃសំណល់ត្រូវបានពិនិត្យឡើងវិញនៅកាលបរិច្ឆេទរាយការណ៍នីមួយៗ និងកែតម្រូវប្រសិនបើសមស្រប។

២.៨ ការថយចុះតម្លៃ នៃទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុ

ទ្រព្យសកម្មទាំងឡាយណាដែលមានអាយុកាលប្រើប្រាស់មិនមានកាលកំណត់ គឺមិនត្រូវបានធ្វើរំលស់ទេ ប៉ុន្តែត្រូវបានត្រួតពិនិត្យប្រចាំឆ្នាំរកការថយចុះតម្លៃរបស់វា។ ទ្រព្យសកម្មទាំងឡាយណាដែលត្រូវធ្វើរំលស់ ត្រូវបានត្រួតពិនិត្យរកការថយចុះតម្លៃរបស់វា នៅពេលដែលមានព្រឹត្តិការណ៍ ឬការផ្លាស់ប្តូរកាលៈទេសៈណាមួយចង្អុលបង្ហាញថាតម្លៃយោងរបស់វា នឹងមិនអាចស្រង់មកវិញបាន។ ការខាតពីការថយចុះតម្លៃត្រូវបានគេកាត់ត្រាតាមចំនួនលម្អៀង រវាងតម្លៃនៅសល់នៃទ្រព្យនោះ ធៀបជាមួយតម្លៃដែលអាចស្រង់មកវិញបាន។ តម្លៃដែលអាចស្រង់មកវិញបាន គឺជាតម្លៃមួយណាដែលខ្ពស់ជាងគេរវាងតម្លៃសមស្របនៃទ្រព្យនោះ ដកចំណាយក្នុងការលក់ និងតម្លៃនៅប្រើប្រាស់។ ក្នុងការប៉ាន់ស្មានរកការថយចុះតម្លៃ ទ្រព្យសកម្មត្រូវបានចាត់ជាក្រុមតូចៗបំផុត ដែលគេអាចកំណត់លំហូរសាច់ប្រាក់ដាច់ដោយឡែករបស់វាបាន ដោយមិនជាប់ពាក់ព័ន្ធជាមួយនឹងលំហូរសាច់ប្រាក់ចូលពីទ្រព្យសកម្មផ្សេងៗ ឬក្រុមទ្រព្យសកម្មផ្សេងៗ (ក្រុមបង្កើតសាច់ប្រាក់)។ ទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុក្រៅពីកេរ្តិ៍ឈ្មោះអាជីវកម្ម ដែលមានការថយចុះតម្លៃ ត្រូវបានត្រួតពិនិត្យរកមើលលទ្ធភាពដើម្បីកាត់ត្រាការថយចុះតម្លៃត្រឡប់ទៅវិញ នៅរៀងរាល់ដំណាច់ការិយបរិច្ឆេទរាយការណ៍នីមួយៗ។

ការខាតពីការថយចុះតម្លៃ ត្រូវបានកាត់ត្រាជាបន្ទុកក្នុងចំណេញ-ខាត ក្នុងការិយបរិច្ឆេទដែលប្រតិបត្តិការនោះបានកើតឡើង។ ការកាត់ត្រាត្រលប់មកវិញនៃការខាតពីការថយចុះតម្លៃ ត្រូវបានកាត់ត្រាក្នុងចំណេញ-ខាតទៅតាមចំនួនតម្លៃយោងនៃទ្រព្យសកម្មនោះ ដែលមិនលើសតម្លៃយោងដែលបានកំណត់ កាត់កងជាមួយនឹងរំលស់ ប្រសិនបើមិនបានកាត់ត្រាការខាតពីការថយចុះតម្លៃ។

២.៩ ប្រាក់កម្ចី និងបំណុលបន្ទាប់បន្សំ

ប្រាក់កម្ចី និងបំណុលបន្ទាប់បន្សំត្រូវបានទទួលស្គាល់លើកដំបូងតាមតម្លៃប្រតិបត្តិការ (គឺជាតម្លៃបច្ចុប្បន្ននៃសាច់ប្រាក់ត្រូវបង់ទៅឱ្យ ក្រុមហ៊ុន រួមបញ្ចូលទាំងចំណាយប្រតិបត្តិការ)។ បន្ទាប់មក ប្រាក់កម្ចី និងបំណុលបន្ទាប់បន្សំត្រូវបានរាយការណ៍តាមថ្លៃដើមដករំលស់។

ប្រាក់កម្ចី និងបំណុលបន្ទាប់បន្សំត្រូវបានចាត់ថ្នាក់ជាបំណុលរយៈពេលខ្លី លុះត្រាតែក្រុមហ៊ុនមានសិទ្ធិដោយគ្មានលក្ខខណ្ឌ ដើម្បីពន្យារពេលទូទាត់សងបំណុលយ៉ាងហោចណាស់១២ខែបន្ទាប់ពីកាលបរិច្ឆេទរាយការណ៍។

ខេមា មីក្រូហិរញ្ញវត្ថុ លីមីតធីត

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥**

២. សេចក្តីសង្ខេបគោលការណ៍គណនេយ្យសំខាន់ៗ (ត)

២.១០ សំវិធានធន និងបំណុលយថាហេតុ

សំវិធានធនត្រូវបានទទួលស្គាល់នៅពេលដែលក្រុមហ៊ុនមានកាតព្វកិច្ចផ្លូវច្បាប់ ឬ កាតព្វកិច្ចប្រយោលដែលជាលទ្ធផលនៃព្រឹត្តិការណ៍ពីអតីតកាល ដោយវាទំនងជាអាចត្រូវបានប្រើឱ្យមានការចំណាយធនធានដើម្បីទូទាត់កាតព្វកិច្ចនោះ ហើយចំនួនទឹកប្រាក់អាចត្រូវបានប៉ាន់ស្មានគួរឱ្យទុកចិត្តបាន។

នៅពេលដែលមានកាតព្វកិច្ចស្រដៀងគ្នាច្រើន កម្រិតនៃលំហូរចេញដើម្បីទូទាត់កាតព្វកិច្ចនោះ ត្រូវបានកំណត់ដោយគិតទៅលើចំណាត់ថ្នាក់នៃកាតព្វកិច្ចនោះទាំងមូល។ សំវិធានធនត្រូវបានទទួលស្គាល់ ទោះបីជាកម្រិតលំហូរចេញនៃខ្ទង់ណាមួយ នៅក្នុងចំណាត់ថ្នាក់កាតព្វកិច្ចដូចគ្នានោះ មានចំនួនតូចក៏ដោយ។

សំវិធានធនត្រូវបានវាស់វែងឡើងវិញ តាមតម្លៃបច្ចុប្បន្ននៃចំណាយដែលរំពឹងថាត្រូវទូទាត់កាតព្វកិច្ចនោះ ដោយប្រើអត្រាប្រសិទ្ធភាព ដើម្បីឆ្លុះបញ្ចាំងអំពីការវាយតម្លៃទីផ្សារបច្ចុប្បន្ននៃតម្លៃសាច់ប្រាក់គិតតាមពេលវេលា និងហានិភ័យជាក់លាក់ផ្សេងៗនៃកាតព្វកិច្ចនោះ។ ការកើនឡើងនៃសំវិធានធនដោយសារពេលវេលាដែលបានកន្លងផុត ត្រូវបានទទួលស្គាល់ជាចំណាយការប្រាក់។

បំណុលយថាហេតុអាចជាកាតព្វកិច្ចដែលអាចកើតឡើងប៉ុន្តែមិនប្រាកដ ឬអាចជាកាតព្វកិច្ចនាពេលបច្ចុប្បន្នដែលមិនត្រូវបានទទួលស្គាល់។ វាត្រូវបានប្រើឱ្យមានការលាតត្រដាង លុះត្រាតែលទ្ធភាពនៃប្រភពលំហូរសាច់ប្រាក់ចេញនោះមានកម្រិតតិចតួច។

២.១១ ចំណូល និងចំណាយការប្រាក់

ចំណូលនិងចំណាយការប្រាក់ ចំពោះឧបករណ៍ហិរញ្ញវត្ថុដែលមានការប្រាក់ទាំងអស់ ត្រូវបានទទួលស្គាល់ក្នុងចំណូលការប្រាក់ និង ចំណាយការប្រាក់ ក្នុងចំណេញ-ខាត ដោយប្រើវិធីសាស្ត្រការប្រាក់មានប្រសិទ្ធភាព។

វិធីសាស្ត្រការប្រាក់មានប្រសិទ្ធភាព គឺជាវិធីសាស្ត្រក្នុងការគណនាថ្លៃដើមដករំលស់នៃទ្រព្យសកម្មហិរញ្ញវត្ថុមួយ ឬបំណុលហិរញ្ញវត្ថុមួយ និងជាវិធីសាស្ត្រក្នុងការបែងចែកចំណូលការប្រាក់ ឬចំណាយការប្រាក់ លើរយៈពេលដែលពាក់ព័ន្ធ។ អត្រាការប្រាក់មានប្រសិទ្ធភាពគឺជាអត្រា ដែលធ្វើអប្បបរមាដាក់ស្តែងចំពោះការទូទាត់ ឬការទទួលប្រាក់ប៉ាន់ស្មាននាពេលអនាគត ក្នុងរយៈពេលនៃអាយុកាលប៉ាន់ស្មានរបស់ឧបករណ៍ហិរញ្ញវត្ថុ ឬក្នុងរយៈពេលណាមួយដែលខ្លីជាងទៅតាមការសម្រប ចំពោះតម្លៃយោងសុទ្ធរបស់ទ្រព្យសកម្មហិរញ្ញវត្ថុ ឬបំណុលហិរញ្ញវត្ថុ។ នៅពេលគណនាអត្រាការប្រាក់មានប្រសិទ្ធភាព ក្រុមហ៊ុនបានកត់ត្រាលំហូរកូដក្នុងកិច្ចសន្យាទាំងអស់នៃឧបករណ៍ហិរញ្ញវត្ថុ និងបានរួមបញ្ចូលនូវតម្លៃ ឬកំណើនចំណាយនានា ដែលបានចំណាយដោយផ្ទាល់ចំពោះឧបករណ៍មួយ ហើយវាជាផ្នែកមួយនៃអត្រាការប្រាក់មានប្រសិទ្ធភាព ប៉ុន្តែមិនមែនជាការខាតឥណទាននាពេលអនាគតទេ។

នៅពេលដែលមានការប្រែប្រួលការទូទាត់ប្រាក់ ឬការទទួលប្រាក់ប៉ាន់ស្មាននាពេលអនាគត តម្លៃយោងរបស់ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ ត្រូវបានធ្វើនិយ័តកម្មដើម្បីឆ្លុះបញ្ចាំងលំហូរសាច់ប្រាក់ជាក់ស្តែង និងលំហូរសាច់ប្រាក់ប៉ាន់ស្មាននឹងត្រូវបានកែតម្រូវ។ តម្លៃយោងត្រូវបានគណនាឡើងវិញ ដោយគណនាលើតម្លៃបច្ចុប្បន្ននៃលំហូរសាច់ប្រាក់ប៉ាន់ស្មាននាពេលអនាគត ទៅតាមអត្រាការប្រាក់មានប្រសិទ្ធភាពដំបូងរបស់ឧបករណ៍ហិរញ្ញវត្ថុ។ និយ័តកម្មនេះត្រូវបានទទួលស្គាល់នៅក្នុងចំណេញ-ខាត នាការបរិច្ឆេទនៃការកែប្រែនោះ។

ការប្រាក់នៃទ្រព្យសកម្មហិរញ្ញវត្ថុដែលមានការថយចុះតម្លៃ ត្រូវបានទទួលស្គាល់ដោយប្រើអត្រាការប្រាក់ ដែលត្រូវបានប្រើក្នុងការធ្វើអប្បបរមាលំហូរសាច់ប្រាក់នាពេលអនាគត ក្នុងការវាស់វែងរកការខាតពីការថយចុះតម្លៃ។

ខេមា មីក្រូហិរញ្ញវត្ថុ លីមីតធីត

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥**

២. សេចក្តីសង្ខេបគោលការណ៍គណនេយ្យសំខាន់ៗ (ត)

២.១១ ចំណូល និងចំណាយការប្រាក់ (ត)

នៅពេលដែលឥណទានត្រូវទទួលបានការថយចុះតម្លៃ ក្រុមហ៊ុនបានកាត់បន្ថយតម្លៃយោងរបស់វា ឱ្យនៅត្រឹមតម្លៃដែលអាចស្រង់មកវិញបាន ដោយយកលំហូរសាច់ប្រាក់ប៉ាន់ស្មាននាពេលអនាគត ចុះអប្បបរមាតាមអត្រាការប្រាក់មានប្រសិទ្ធភាពដំបូងរបស់ឧបករណ៍នោះ និងបន្តកត់ត្រាត្រឡប់មកវិញនូវតម្លៃដែលបានអប្បបរមា ជាចំណូលការប្រាក់។ ចំណូលការប្រាក់នៃឥណទានត្រូវទទួលបានដែលមានការថយចុះតម្លៃ ត្រូវបានទទួលស្គាល់ ដោយប្រើអត្រាការប្រាក់មានប្រសិទ្ធភាពដំបូង។

២.១២ ចំណូលកម្រៃជើងសារ

កម្រៃជើងសារមានកម្រៃដែលពាក់ព័ន្ធនឹងឥណទាន ដែលមិនមែនជាផ្នែកនៃការផ្តល់ឥណទានទេ ដូចជា កម្រៃជាការពិន័យចំពោះការទូទាត់សងប្រាក់យឺតយ៉ាវ និងកម្រៃសេវាផ្សេងៗ (ប្រសិនបើមាន)។ ចំណូលត្រូវបានទទួលស្គាល់នៅពេល (ក) ចំនួនប្រាក់ចំណូលអាចត្រូវបានវាស់វែងគួរឱ្យទុកចិត្តបាន (ខ) មានភាពប្រាកដថាអត្ថប្រយោជន៍សេដ្ឋកិច្ចដែលពាក់ព័ន្ធនឹងប្រតិបត្តិការនេះនឹងហូរចូលមកក្នុងក្រុមហ៊ុន។ ចំណូលទទួលបានមកពីកិច្ចសន្យាផ្សេងៗគ្នា ហើយបែបបទនៃការទទួលស្គាល់គឺផ្អែកទៅតាមគោលការណ៍ដែលបានចែងរួច។

២.១៣ ភតិសន្យា

ក្រុមហ៊ុនជាភាគីអ្នកជួល

ភតិសន្យាដែលហានិភ័យមួយផ្នែកធំ និងផលនៃកម្មសិទ្ធិលើទ្រព្យសកម្មនេះ ត្រូវបានរក្សាដោយភាគីម្ចាស់ទ្រព្យត្រូវបានចាត់ថ្នាក់ជាភតិសន្យាប្រតិបត្តិ។ ការទូទាត់ភតិសន្យាប្រតិបត្តិត្រូវបានកត់ត្រាជាបន្ទុកក្នុងចំណេញ-ខាត តាមមូលដ្ឋានថេរ អាស្រ័យទៅតាមរយៈពេលនៃភតិសន្យានោះ។

២.១៤ អត្ថប្រយោជន៍បុគ្គលិក

(ក) អត្ថប្រយោជន៍បុគ្គលិករយៈពេលខ្លី

អត្ថប្រយោជន៍បុគ្គលិករយៈពេលខ្លីត្រូវបានកត់ត្រាបង្ក ក្នុងឆ្នាំដែលបុគ្គលិកបានបម្រើការងារឱ្យក្រុមហ៊ុន។

(ខ) ផ្នែករបបប្រាក់សោធន

ក្រុមហ៊ុនបង់ភាគទានប្រចាំខែជាប្រាក់សោធនតាមរបបភាគទានជាភាគព្វកិច្ច ទៅបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) ដែលជាផ្នែកសាធារណៈរដ្ឋបាលនៃរបបសន្តិសុខសង្គមផ្នែកប្រាក់សោធនក្នុងប្រទេសកម្ពុជា។ ក្រុមហ៊ុនមិនមានភាគព្វកិច្ចបង់ប្រាក់បន្ថែមទៀតទេ នៅពេលដែលបានបង់ភាគទាននេះរួច។ ភាគទានត្រូវបានកត់ត្រាជាចំណាយអត្ថប្រយោជន៍បុគ្គលិក នៅពេលដល់ថ្ងៃកំណត់។

ខេម មីក្រូហិរញ្ញវត្ថុ លីមីតធីត

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥**

២. សេចក្តីសង្ខេបគោលការណ៍គណនេយ្យសំខាន់ៗ (ត)

២.១៤ អត្ថប្រយោជន៍បុគ្គលិក (ត)

(គ) អត្ថប្រយោជន៍បុគ្គលិកផ្សេងៗ - ការទូទាត់ប្រាក់បំណាច់អតីតភាពការងារ

នៅខែមិថុនា ឆ្នាំ២០១៨ រាជរដ្ឋាភិបាលកម្ពុជាបានធ្វើវិសោធនកម្មលើច្បាប់ស្តីពីការងារ ដែលណែនាំពីគម្រោងការទូទាត់ប្រាក់បំណាច់អតីតភាពការងារ។ បន្ទាប់មកនៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨ ប្រកាសលេខ ៤៤៣ ក.ប/ប្រ.ក.ខ.ល ត្រូវបានចេញផ្សាយ ដោយបានផ្តល់នូវគោលការណ៍ណែនាំស្តីពីការអនុវត្តច្បាប់នេះ។ អនុលោមទៅតាមច្បាប់/ប្រកាសតម្រូវឱ្យអង្គភាពនីមួយៗទូទាត់ប្រាក់បំណាច់អតីតភាពការងារ ឱ្យនិយោជិតដែលមានកិច្ចសន្យាការងារមិនមានចីវរណកំណត់ ដូចខាងក្រោម៖

- ប្រាក់បំណាច់ការងារប្រចាំឆ្នាំ - ចូលជាធរមានក្នុងខែមករា ឆ្នាំ២០១៩ - ស្មើនឹង១៥ថ្ងៃនៃប្រាក់បៀវត្សប្រចាំខែរបស់បុគ្គលិក និងអត្ថប្រយោជន៍ក្នុងឆ្នាំនីមួយៗគិតជាមធ្យម ដែលត្រូវទូទាត់រៀងរាល់៦ខែម្តង នៅថ្ងៃទី៣០ ខែមិថុនា និងថ្ងៃទី៣១ ខែធ្នូ (៧,៥ ថ្ងៃ ក្នុងការទូទាត់ម្តងៗ)។
- ប្រាក់បំណាច់អតីតភាពការងាររំពួក - បុគ្គលិកមានសិទ្ធិទទួលបានប្រាក់បំណាច់អតីតភាពការងាររំពួក ស្មើនឹង១៥ថ្ងៃនៃប្រាក់បៀវត្សរបស់ពួកគេក្នុងមួយឆ្នាំ គិតចាប់តាំងពីថ្ងៃចូលបម្រើការងាររហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ ហើយនៅតែបន្តការងារជាមួយក្រុមហ៊ុន។ ការបើកប្រាក់បំណាច់អតីតភាពការងាររំពួក គឺអាស្រ័យទៅតាមចំនួនឆ្នាំអតីតភាពការងាររបស់បុគ្គលិកម្នាក់ៗ ហើយមិនត្រូវលើសពី៦ខែនៃប្រាក់បៀវត្សរ៍មធ្យមទេ។ នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីណែនាំលេខ ០៤២/១៩ ក.ប/ស.ណ.ន.ខ.ល ដើម្បីពន្យារពេលការបើកប្រាក់បំណាច់អតីតភាពការងាររំពួក ដែលនឹងត្រូវទូទាត់ឱ្យចំនួនបីថ្ងៃម្តង គឺក្នុងខែមិថុនា និងខែធ្នូ។

ការទូទាត់ប្រាក់បំណាច់ការងារប្រចាំឆ្នាំ ត្រូវបានចាត់ទុកថាជាអត្ថប្រយោជន៍បុគ្គលិករយៈពេលខ្លី ហើយវាត្រូវបានកត់ត្រាបង្គរក្នុងឆ្នាំដែលបុគ្គលិកបានបម្រើការងារឱ្យក្រុមហ៊ុន។

ប្រាក់បំណាច់អតីតភាពការងាររំពួក ត្រូវបានចាត់ថ្នាក់ជាអត្ថប្រយោជន៍បុគ្គលិករយៈពេលវែង លើកលែងតែចំនួនដែលត្រូវទូទាត់សងក្នុងរយៈពេល១២ខែ។ បំណុលប្រាក់បំណាច់អតីតភាពការងាររំពួក ត្រូវបានទទួលស្គាល់តាមតម្លៃបច្ចុប្បន្ននៃកាតព្វកិច្ចដែលបានកំណត់ នាការិយបរិច្ឆេទរាយការណ៍។ តម្លៃបច្ចុប្បន្ននៃការទូទាត់ប្រាក់បំណាច់អតីតភាពការងាររំពួក ត្រូវបានកំណត់ដោយធ្វើអប្បបរមាលើចំនួនទឹកប្រាក់ត្រូវទូទាត់នាពេលអនាគតប៉ាន់ស្មាន ដោយយោងទៅតាមសញ្ញាប័ណ្ណសាជីវកម្មដែលមានគុណភាពខ្ពស់នៃរូបិយប័ណ្ណរបស់បំណុលនោះ។

២.១៥ ពន្ធលើប្រាក់ចំណូលក្នុងឆ្នាំ និងពន្ធពន្យារលើប្រាក់ចំណូល

ចំណាយពន្ធលើប្រាក់ចំណូលគឺជាចំនួនប្រាក់ពន្ធត្រូវបង់ លើប្រាក់ចំណូលជាប់ពន្ធក្នុងការិយបរិច្ឆេទបច្ចុប្បន្នផ្អែកទៅតាមអត្រាពន្ធលើប្រាក់ចំណូលដែលចូលជាធរមាន និងធ្វើនិយ័តកម្មទៅតាមបម្រែបម្រួលពន្ធពន្យារជាទ្រព្យសកម្ម និងពន្ធពន្យារជាបំណុល ដែលបណ្តាលឱ្យមានលម្អៀងបណ្តោះអាសន្ន និងការខាតពន្ធដែលមិនបានប្រើប្រាស់។

ចំណាយពន្ធលើប្រាក់ចំណូលក្នុងគ្រាត្រូវបានគណនាតាមមូលដ្ឋានច្បាប់ពន្ធ ដែលបានអនុម័តជាស្ថាពរ ឬ ត្រូវបានអនុម័តរួចមួយផ្នែកធំ នាការិយបរិច្ឆេទរាយការណ៍ នៅក្នុងប្រទេសដែលក្រុមហ៊ុនធ្វើប្រតិបត្តិការអាជីវកម្ម និងបង្កើតប្រាក់ចំណេញជាប់ពន្ធ។

ខេម ហិរញ្ញវត្ថុ លីមីតធីត

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥**

២. សេចក្តីសង្ខេបគោលការណ៍គណនេយ្យសំខាន់ៗ (ត)

២.១៥ ពន្ធលើប្រាក់ចំណូលក្នុងឆ្នាំ និងពន្ធពន្យារលើប្រាក់ចំណូល (ត)

ពន្ធពន្យារត្រូវបានកត់ត្រាសំវិធានធនពេញលេញ ដោយប្រើវិធីសាស្ត្របំណុល លើចំនួនលម្អៀងបណ្តោះអាសន្ន រវាងមូលដ្ឋានពន្ធនៃទ្រព្យសកម្ម និងបំណុល និងតម្លៃយោងរបស់វានៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ។ ពន្ធពន្យារត្រូវបានកំណត់ ដោយប្រើមូលដ្ឋានអត្រាពន្ធ និងតាមច្បាប់ពន្ធ ដែលត្រូវបានអនុម័តជាស្ថាពរ ឬត្រូវបានអនុម័តមួយផ្នែកធំ នាការបរិច្ឆេទការណ៍។

ពន្ធពន្យារជាទ្រព្យសកម្មត្រូវបានទទួលស្គាល់ លុះត្រាតែមានភាពប្រាកដថានឹងមានប្រាក់ចំណេញជាប់ពន្ធនា ពេលអនាគតសម្រាប់យកលម្អៀងបណ្តោះអាសន្នមកប្រើប្រាស់។ ពន្ធពន្យារជាទ្រព្យសកម្មត្រូវបានត្រួតពិនិត្យនៅរៀងរាល់ កាលបរិច្ឆេទការណ៍នីមួយៗ ហើយត្រូវបានកាត់បន្ថយទៅតាមចំនួនដែលទំនងជាមិនមានប្រាក់ចំណេញជាប់ពន្ធត្រូវ បានទទួលស្គាល់។

ពន្ធពន្យារជាទ្រព្យសកម្មត្រូវបានកាត់កងជាមួយនឹងពន្ធពន្យារជាបំណុល ប្រសិនបើមានសិទ្ធិតាមផ្លូវច្បាប់ដើម្បី កាត់កងបំណុលពន្ធក្នុងឆ្នាំជាមួយនឹងពន្ធទ្រព្យសកម្មក្នុងឆ្នាំ ហើយប្រសិនបើទាក់ទងនឹងពន្ធលើប្រាក់ចំណូលដែល កំណត់ដោយអាជ្ញាធរពន្ធដារតែមួយ ទៅលើអង្គភាពជាប់ពន្ធតែមួយ។

ពន្ធក្នុងឆ្នាំ និងពន្ធពន្យារត្រូវបានទទួលស្គាល់នៅក្នុងចំណេញ-ខាត លើកលែងតែវាពាក់ព័ន្ធជាមួយនឹងខ្ទង់ ផ្សេងៗដែលបានទទួលស្គាល់ក្នុងចំណូលលម្អិតផ្សេងៗ ឬត្រូវបានទទួលស្គាល់ផ្ទាល់ក្នុងមូលធន។ ក្នុងករណីនេះ ពន្ធត្រូវ បានទទួលស្គាល់ក្នុងចំណូលលម្អិតផ្សេងៗ ឬត្រូវបានទទួលស្គាល់ផ្ទាល់ក្នុងមូលធនដែរ។

២.១៦ ទុនបម្រុងតាមច្បាប់

ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុត្រូវបានតម្រូវឱ្យគណនាសំវិធានធនតាមច្បាប់ អនុលោមទៅតាមប្រកាសលេខ ធ៧-០១៧-៣៤៤ប្រ.ក ចុះថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៧ និងសារព្រឹត្តិបត្រលេខ ធ៧-០១៨-០០១ស.រ.ណ.ន. ចុះថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៨ ស្តីពីចំណាត់ថ្នាក់ហានិភ័យឥណទាន និងសំវិធានធនលើអ៊ុយកែរមិន និងសារព្រឹត្តិបត្រលេខ ធ៧-០២១-២៣១៤ស.រ.ណ.ន. ចុះថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១ (អនុវត្តចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២២) ស្តីពីចំណាត់ថ្នាក់ និងតម្រូវការសំវិធានធនចំពោះឥណទានរៀបចំឡើងវិញ និងសេចក្តីជូនដំណឹងលេខ ធ៧-០២៥-១៧០ប្រ.ក ចុះថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៥ ស្តីពីការគណនាសំវិធានធនសរុប។ ប្រសិនបើសំវិធានធនបង្កតាមច្បាប់ មានចំនួនខ្ពស់ជាងការថយ ចុះតម្លៃបង្កផ្អែកតាម CIFRS for SMEs នោះ ការបំពេញបន្ថែម - topping up នឹងត្រូវបានកត់ត្រាជាទុនបម្រុងតាមច្បាប់ និងត្រូវបានដាក់បង្ហាញនៅក្នុងមូលធន។ បន្ទាប់មក ទុនបម្រុងត្រូវបានកត់ត្រាត្រឡប់ទៅវិញ (រហូតដល់សូន្យ) ប្រសិនបើ សំវិធានធនបង្កតាមច្បាប់ មានចំនួនស្មើ ឬទាបជាងការថយចុះតម្លៃបង្កដែលផ្អែកតាម CIFRS for SMEs ។ ទុនបម្រុង តាមច្បាប់ត្រូវបានតម្កល់ទុកដោយឡែក ជាទ្រនាប់ទុន ហើយមិនអាចបែងចែកបាន និងមិនត្រូវបានអនុញ្ញាតឱ្យរូបបញ្ចូល នៅក្នុងការគណនាមូលនិធិផ្ទាល់សុទ្ធទេ។

សំវិធានធនតាមច្បាប់ត្រូវបានគណនាដោយយកអត្រាចំណាត់ថ្នាក់ឥណទានដែលបានកំណត់ ចេញដោយ ធនាគារកណ្តាល គុណជាមួយនឹងតម្លៃយោងដុលអន្តរក្តតាម CIFRS for SMEs ។ អត្រាទាំងនេះមានដូចតទៅ៖ ធម្មតា ១% ឃ្លាំមើល ៣% ក្រោមស្តង់ដារ ២០% សង្ស័យ ៥០% និងបាត់បង់ ១០០%។

ខេមា មីក្រូហិរញ្ញវត្ថុ លីមីតធីត

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥**

៣. ការប៉ាន់ស្មាន ការសន្មត និងការវិនិច្ឆ័យគណនេយ្យសំខាន់ៗ

ក្រុមហ៊ុនធ្វើការប៉ាន់ស្មាន ការសន្មត និងការវិនិច្ឆ័យ ដែលមានផលប៉ះពាល់ចំពោះចំនួនទ្រព្យសកម្ម និងបំណុល ដែលបានរាយការណ៍។ ការប៉ាន់ស្មាន ការសន្មត និងការវិនិច្ឆ័យ ត្រូវបានវាយតម្លៃជាបន្តបន្ទាប់ ដោយផ្អែកទៅតាម បទពិសោធន៍ក្នុងគ្រាកន្លងមក និងកត្តាផ្សេងៗទៀត រួមមានការរំពឹងទុកនៃព្រឹត្តិការណ៍នាពេលអនាគត ដែលគេជឿជាក់ថា មានភាពសមហេតុផលទៅតាមកាលៈទេសៈផ្សេងៗ។

ការខាតពីការថយចុះតម្លៃឥណទានអតិថិជន

ក្រុមហ៊ុនបានធ្វើសវិធានធនសម្រាប់ការខាតពីការថយចុះតម្លៃឥណទាន និងបុរេប្រទាន ផ្អែកលើការវាយតម្លៃលើ ការប្រមូលមកវិញបាន។ គណៈគ្រប់គ្រងបានអនុវត្តតាមគោលការណ៍ស្តង់ដាគណនេយ្យ ហើយគណៈគ្រប់គ្រងបានធ្វើការ វិនិច្ឆ័យលើកត្តាអនាគត និងកត្តាសំខាន់ផ្សេងៗទៀត ដែលទាក់ទងនឹងការប៉ាន់ស្មាននៃចំនួនទឹកប្រាក់ និងពេលវេលារបស់ លំហូរសាច់ប្រាក់ ដើម្បីទទួលស្គាល់សវិធានធនសម្រាប់ការថយចុះតម្លៃឥណទាន និងបុរេប្រទាន។ ក្នុងចំណោមកត្តាដែល បានពិចារណា រួមមានការបែងចែកជាក្រុមឥណទានរបស់ក្រុមហ៊ុន ចំណុចនៃការមិនសងត្រឡប់មកវិញនៃឥណទានមិន ដំណើរការ ផលប៉ះពាល់រួមរបស់អ្នកខ្ចី លទ្ធផលនៃគំរាមកំហែងរបស់អតិថិជន សមត្ថភាពក្នុងការបង្កើតលំហូរសាច់ប្រាក់ គ្រប់គ្រាន់ដើម្បីសងបំណុល ចំនួនសរុប និងចំណាត់ថ្នាក់នៃបំណុលរបស់ម្ចាស់ឥណទានផ្សេងៗទៀត។ សម្រាប់ការវាយតម្លៃ ជាលក្ខណៈបុគ្គល គណៈគ្រប់គ្រងធ្វើការវិនិច្ឆ័យលើអនាគតទាក់ទងទៅនឹងការប៉ាន់ស្មានចំនួនទឹកប្រាក់ និងពេលវេលានៃ លំហូរសាច់ប្រាក់ពីតម្លៃសុទ្ធដែលបានលក់សុទ្ធនៃតម្លៃទ្រព្យបញ្ចាំដែលជាមូលដ្ឋាន។

៤. ឧបករណ៍ហិរញ្ញវត្ថុ

	២០២៥		២០២៤	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ទ្រព្យសកម្មហិរញ្ញវត្ថុ				
<i>ទ្រព្យសកម្មហិរញ្ញវត្ថុវាស់វែងតាមថ្លៃដើមដករំលស់៖</i>				
សាច់ប្រាក់ក្នុងដៃ (កំណត់សម្គាល់ ៥)	១៩៣.៦២៩	៧៧៧.០៣៣	៨០.០២៥	៣២២.១០១
ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារកណ្តាល (កំណត់សម្គាល់ ៦)	៣៨៥.៤០៥	១.៥៤៦.៦៣០	៣៧៨.២៣៩	១.៥២២.៤១២
ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារផ្សេងៗ (កំណត់សម្គាល់ ៧)	២ ០៥.៥៤០	៨២៤.៨៣២	១៥៩.៩០៨	៦៤៣.៦៣០
ឥណទានអតិថិជនវាស់វែងតាមថ្លៃដើមដករំលស់ (កំណត់សម្គាល់ ៨)	៣២.១៤២.៩៨៦	១២៨.៩៨៩.៨០៣	៣១.៤៥២.៥៨៦	១២៦.៥៩៦.៦៥៩
ទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងៗ	៦១.៤៣៨	២៤៦.៥៥១	៤៣.១២៨	១៧៣.៥៩០
	៣២.៩៨៨.៩៩៨	១៣២.៣៨៤.៨៤៩	៣២.១១៣.៨៨៦	១២៩.២៥៨.៣៩២
<i>បំណុលហិរញ្ញវត្ថុវាស់វែងតាមថ្លៃដើមដករំលស់៖</i>				
ប្រាក់កម្ចី (កំណត់សម្គាល់ ១៣)	២២.៩១៥.៩៦១	៩១.៩៦១.៧៥១	២២.៩២៣.៧៦០	៩២.២៦៨.១៣៤
បំណុលបន្ទាប់បន្សំ (កំណត់សម្គាល់ ២៤(ឃ))	៣០០.៣០៣	១.២០៥.១១៦	៦០០.៥៧៩	២.៤១៧.៣៣០
បំណុលហិរញ្ញវត្ថុផ្សេងៗ	៣១.០០០	១២៤.៤០៣	២៣.៩៩០	៩៦.៥៦០
	២៣.២៤៧.២៦៤	៩៣.២៩១.២៧០	២៣.៥៤៨.៣២៩	៩៥.៧៨២.០២៤

ខេម មីក្រូហិរញ្ញវត្ថុ លីមីតធីត

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥**

៥. សាច់ប្រាក់ក្នុងដៃ

	២០២៥		២០២៤	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ប្រាក់ដុល្លារអាមេរិក	១៥៣.២៨៧	៦១៥.១៤១	៦០.៣០៣	២៤២.៧២០
ប្រាក់រៀល	៤០.៣៤២	១៦១.៨៩២	១៩.៧២២	៧៩.៣៨១
	១៩៣.៦២៩	៧៧៧.០៣៣	៨០.០២៥	៣២២.១០១

៦. ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារកណ្តាល

	២០២៥		២០២៤	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
រយៈពេលខ្លី៖				
គណនីចរន្ត	៣៨៥.៤០៥	១.៥៤៦.៦៣០	១១.០៨៩	៤៤.៦៣៣
រយៈពេលវែង៖				
ប្រាក់តម្កល់តាមច្បាប់-ប្រាក់តម្កល់ធានាលើដើមទុន	៤១៧.១៥០	១.៦៧៤.០២៣	៣៦៧.១៥០	១.៤៧៧.៧៧៩
	៨០២.៥៥៥	៣.២២០.៦៥៣	៣៧៨.២៣៩	១.៥២២.៤១២

អនុលោមតាមប្រកាសលេខ ៨៧-០០-០៦ ចុះថ្ងៃទី១១ ខែមករា ឆ្នាំ២០០០ ស្តីពី ការផ្តល់អាជ្ញាបណ្ណដល់គ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុ ក្រុមហ៊ុនត្រូវបានតម្រូវឱ្យរក្សាប្រាក់តម្កល់ធានាលើដើមទុន នៅធនាគារកណ្តាល ចំនួន ៥% នៃដើមទុនបាន បង់។ ប្រាក់តម្កល់នេះនឹងត្រូវបង្វិលមកឱ្យក្រុមហ៊ុនវិញនៅពេលដែលក្រុមហ៊ុនបញ្ចប់ប្រតិបត្តិការអាជីវកម្មដោយស្ម័គ្រចិត្ត។ អត្រាការប្រាក់ប្រចាំឆ្នាំនៃប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារកណ្តាល មានដូចខាងក្រោម៖

	២០២៥	២០២៤
គណនីចរន្ត	គ្មាន	គ្មាន
ប្រាក់តម្កល់ធានាលើដើមទុន	១,០៣% - ១,០៦%	១,៣១% - ១,៣៣%

ខេម ប៊ីក្រូហិរញ្ញវត្ថុ លីមីតធីត

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥**

៧. ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារផ្សេងៗ

	២០២៥		២០២៤	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
រយៈពេលខ្លី៖				
គណនីចរន្ត	៤៦.៣០៣	១៨៥.៨១៤	១៣.១៥១	៥២.៩៣៣
គណនីសន្សំ	១៥៩.២៣៧	៦៣៩.០១៨	១៤៦.៧៥៧	៥៩០.៦៩៧
	<u>២០៥.៥៤០</u>	<u>៨២៤.៨៣២</u>	<u>១៥៩.៩០៨</u>	<u>៦៤៣.៦៣០</u>

គណនីចរន្តដែលធ្វើនៅធនាគារពាណិជ្ជក្នុងប្រទេស មិនមានការប្រាក់ទេ។ គណនីសន្សំដែលធ្វើនៅធនាគារពាណិជ្ជក្នុងប្រទេស មានការប្រាក់ចាប់ពី ០,១០% ទៅ ៣,៥០% (២០២៤ ៖ ០,០៥% ទៅ ១,៣៣%) ។

៨. ឥណទានអតិថិជនវាស់វែងតាមថ្លៃដើមដករំលស់

	២០២៥		២០២៤	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
វាស់វែងតាមថ្លៃដើមដករំលស់				
ឥណទានជាបុគ្គល	៣២.៣៧២.៦៩៦	១២៩.៩១១.៦២៩	៣១.២៤២.៩៦២	១២៥.៧៥២.៩២២
ឥណទានជាក្រុម	១៣៨.៤០៥	៥៥៥.៤១៩	២៧៣.៥១៩	១.១០០.៩១៤
ឥណទានបុគ្គលិក	២៧១.៤៧១	១.០៨៩.៤១៤	៣៩៨.៩៣៦	១.៦០៥.៧១៨
ឥណទានអតិថិជនសរុប ដុល	<u>៣២.៧៨២.៥៧២</u>	<u>១៣១.៥៥៦.៤៦២</u>	<u>៣១.៩១៥.៤១៧</u>	<u>១២៨.៤៥៩.៥៥៤</u>
ដក៖ សំវិធានធនសម្រាប់ការខាតពីការថយចុះ				
តម្លៃឥណទានអតិថិជន	(៦៣៩.៥៨៦)	(២.៥៦៦.៦៥៩)	(៤៦២.៨៣១)	(១.៨៦២.៨៩៥)
ឥណទានអតិថិជនសរុប សុទ្ធ	<u>៣២.១៤២.៩៨៦</u>	<u>១២៨.៩៨៩.៨០៣</u>	<u>៣១.៤៥២.៥៨៦</u>	<u>១២៦.៥៩៦.៦៥៩</u>

ខេមា មីក្រូហិរញ្ញវត្ថុ លីមីតធីត

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥**

៨. ឥណទានអតិថិជនចាស់ដែលតាមដានដើមដករំលស់ (ត)

ក. សំវិធានវេនសម្រាប់ការខាតពីការថយចុះតម្លៃឥណទាន និងបុរេប្រទាន

បម្រែបម្រួលសំវិធានវេនសម្រាប់ការខាតពីការថយចុះតម្លៃឥណទានអតិថិជន មានដូចខាងក្រោម៖

	២០២៥		២០២៤	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
គិតត្រឹមថ្ងៃទី០១ ខែមករា	៤៦២.៨៣១	១.៨៦២.៨៩៥	៤២១.៥០៨	១.៧២១.៨៦០
កត់ត្រាជាបន្ទុកក្នុងឆ្នាំ (កំណត់សម្គាល់ ២០)	១៧៦.៤៨២	៧០៧.៨៦៩	៤០.១២៧	១៦៣.៣៥៧
ខាតលើការប្តូរប្រាក់ប័ណ្ណ	២៧៣	១.០៩៥	១.១៩៦	៤.៨៦៩
លម្អៀងពីការប្តូរប្រាក់ប័ណ្ណ	-	(៥.២០០)	-	(២៧.១៩១)
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ	៦៣៩.៥៨៦	២.៥៦៦.៦៥៩	៤៦២.៨៣១	១.៨៦២.៨៩៥

ខ. វិភាគតាមទ្រព្យបញ្ចាំ

	២០២៥		២០២៤	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
មានទ្រព្យបញ្ចាំ	៣០.០៤៤.០០៤	១២០.៥៦៦.៥៨៨	៣០.២២០.៦៤៨	១២១.៦៣៨.១០៨
មិនមានទ្រព្យបញ្ចាំ	២.៧៣៨.៥៦៨	១០.៩៨៩.៨៧៤	១.៦៩៤.៧៦៩	៦.៨២១.៤៤៦
ឥណទានអតិថិជនសរុប ដុល	៣២.៧៨២.៥៧២	១៣១.៥៥៦.៤៦២	៣១.៩១៥.៤១៧	១២៨.៤៥៩.៥៥៤

គ. វិភាគតាមវិស័យអាជីវកម្ម

	២០២៥		២០២៤	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
សេវា	៧.៨១០.០៤១	៣១.៣៤១.៦៩៥	៥.៧៨៩.៦៩៦	២៣.៣០៣.៥២៦
គេហដ្ឋាន/គ្រួសារ	៦.៣២៣.៦០៨	២៥.៣៧៦.៦៣៩	៩.៥៨១.៥១៣	៣៨.៥៦៥.៥៩០
ជំនួញ និងពាណិជ្ជកម្ម	៤.៩៦៥.០៨១	១៩.៩២៤.៨៧០	៤.៣២៦.៨១៥	១៧.៤១៥.៤៣០
ការសាងសង់	១.៨៩៤.១៥២	៧.៦០១.២៣២	២.០៩៥.០៥៨	៨.៤៣២.៦០៨
កសិកម្ម	១.៩៨៧.២៩៧	៧.៩៧៥.០២៣	២.០១៤.០៦៧	៨.១០៦.៦២០
ការដឹកជញ្ជូន	៧០៦.០៤៤	២.៨៣៣.៣៥៥	៦៣១.៨២៣	២.៥៤៣.០៨៨
ផ្សេងៗ	៩.០៩៦.៣៤៩	៣៦.៥០៣.៦៤៨	៧.៤៧៦.៤៤៥	៣០.០៩២.៦៩២
ឥណទានអតិថិជនសរុប ដុល	៣២.៧៨២.៥៧២	១៣១.៥៥៦.៤៦២	៣១.៩១៥.៤១៧	១២៨.៤៥៩.៥៥៤

ខេម មីក្រូហិរញ្ញវត្ថុ លីមីតធីត

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥**

៨. ឥណទានអតិថិជនចាស់ថែទាំដើមជករំលស់ (ត)
 ឃ. វិភាគតាមនិវាសនដ្ឋាន

	២០២៥		២០២៤	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
និវាសនជន	៣២.៧៨២.៥៧២	១៣១.៥៥៦.៤៦២	៣១.៩១៥.៤១៧	១២៨.៤៥៩.៥៥៤
ឥណទានអតិថិជនសរុប ដុល	៣២.៧៨២.៥៧២	១៣១.៥៥៦.៤៦២	៣១.៩១៥.៤១៧	១២៨.៤៥៩.៥៥៤

- ង. វិភាគតាមទំនាក់ទំនង

	២០២៥		២០២៤	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ភាគីមិនពាក់ព័ន្ធ	៣២.៧២៥.១៣៩	១៣១.៣២៥.៩៨៣	៣១.៨១៤.៤៥៤	១២៨.០៥៣.១៧៧
ភាគីពាក់ព័ន្ធ (កំណត់សម្គាល់ ២៦ (ខ))	៥៧.៤៣៣	២៣០.៤៧៩	១០០.៩៦៣	៤០៦.៣៧៧
ឥណទានអតិថិជនសរុប ដុល	៣២.៧៨២.៥៧២	១៣១.៥៥៦.៤៦២	៣១.៩១៥.៤១៧	១២៨.៤៥៩.៥៥៤

- ច. វិភាគតាមហានិភ័យ

	២០២៥		២០២៤	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ហានិភ័យធម្មតា	៣២.៧៨២.៥៧២	១៣១.៥៥៦.៤៦២	៣១.៩១៥.៤១៧	១២៨.៤៥៩.៥៥៤
ឥណទានអតិថិជនសរុប ដុល	៣២.៧៨២.៥៧២	១៣១.៥៥៦.៤៦២	៣១.៩១៥.៤១៧	១២៨.៤៥៩.៥៥៤

អនុលោមតាមប្រកាសរបស់ធនាគារកណ្តាល ឥណទានផ្តល់ឱ្យអតិថិជននីមួយៗដែលលើសពី ១០% នៃ មូលនិធិផ្ទាល់សុទ្ធរបស់ក្រុមហ៊ុន ត្រូវបានចាត់ទុកថាជាឥណទានមានហានិភ័យធំ។

ខេម មីក្រូហិរញ្ញវត្ថុ លីមីតធីត

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥**

៨. ឥណទានអតិថិជនចាស់វែងតាមផ្ទៃដីមជ្ឈមណ្ឌល (ត)
 ៩. វិភាគតាមកាលកំណត់ឥណទាន

	២០២៥		២០២៤	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
មិនលើស១ឆ្នាំ	១.០៨៧.៣៥៦	៤.៣៦៣.៥៦០	៧៤៦.៨៥០	៣.០០៦.០៧១
លើស១ឆ្នាំ និងមិនលើស៣ឆ្នាំ	៧.០៦១.៧៣៤	២៨.៣៣៨.៧៣៩	៥.៣០៤.៨៤០	២១.៣៥១.៩៨១
លើស៣ឆ្នាំ និងមិនលើស៥ឆ្នាំ	៨.៩៧២.២៨៩	៣៦.០០៥.៧៩៦	៩.៨៨៦.១៦២	៣៩.៧៩១.៨០២
លើស៥ឆ្នាំ	១៥.៦៦១.១៩៣	៦២.៨៤៨.៣៦៧	១៥.៩៧៧.៥៦៥	៦៤.៣០៩.៧០០
ឥណទានអតិថិជនសរុបរួម	៣២.៧៨២.៥៧២	១៣១.៥៥៦.៤៦២	៣១.៩១៥.៤១៧	១២៨.៤៥៩.៥៥៤

១០. វិភាគតាមប្រភេទរូបិយប័ណ្ណ

	២០២៥		២០២៤	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ប្រាក់ដុល្លារអាមេរិក	២៨.២២២.៨៤៨	១១៣.២៥៨.២៨៩	២៨.០៤៤.៦៨៥	១១២.៨៧៩.៨៥៨
ប្រាក់រៀល	៤.៥៥៩.៧២៤	១៨.២៩៨.១៧៣	៣.៨៧០.៧៣២	១៥.៥៧៩.៦៩៦
ឥណទានអតិថិជនសរុប រួម	៣២.៧៨២.៥៧២	១៣១.៥៥៦.៤៦២	៣១.៩១៥.៤១៧	១២៨.៤៥៩.៥៥៤

១១. អត្រាការប្រាក់

អត្រាការប្រាក់ប្រចាំឆ្នាំ ក្នុងអំឡុងឆ្នាំមានដូចខាងក្រោម៖

	២០២៥	២០២៤
ឥណទានជាបុគ្គល	៨,០៤% - ១៨%	៧,២០% - ១៨%
ឥណទានជាក្រុម	១៨%	១៨%
ឥណទានបុគ្គលិក	១១,៨៨% - ១៨%	១០,២០% - ១៨%

ខេម មីក្រូហិរញ្ញវត្ថុ លីមីតធីត

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥**

៩. ពន្ធពន្យារជាបំណុល

	២០២៥		២០២៤	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
<i>រយៈពេលវែង៖</i>				
ពន្ធពន្យារជាទ្រព្យសកម្ម	៥៥.៦៧៥	២២៣.៤២៤	៩១.៦២៨	៣៦៨.៨០២
ពន្ធពន្យារជាបំណុល	(២៧៥.៣៣៧)	(១.១០៤.៩២៨)	(១៩០.៧៨៣)	(៧៦៧.៩០១)
ពន្ធពន្យារជាបំណុល - សុទ្ធ	(២១៩.៦៦២)	(៨៨១.៥០៤)	(៩៩.១៥៥)	(៣៩៩.០៩៩)

បម្រែបម្រួលពន្ធពន្យារជាបំណុលសុទ្ធ មានដូចខាងក្រោម៖

	២០២៥		២០២៤	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
គិតត្រឹមថ្ងៃទី០១ ខែមករា	(៩៩.១៥៥)	(៣៩៩.០៩៩)	(៣០.៦៤៧)	(១២៥.១៩៣)
កត់ត្រាជាឥណទានក្នុងចំណេញ-ខាត (កំណត់សម្គាល់ ២៤.ក)	(១២០.៥០៧)	(៤៨៣.៣៥៤)	(៦៨.៥០៨)	(២៧៨.៨៩៦)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	៩៤៩	-	៤.៩៩០
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ	(២១៩.៦៦២)	(៨៨១.៥០៤)	(៩៩.១៥៥)	(៣៩៩.០៩៩)

ពន្ធពន្យារជាទ្រព្យសកម្ម

	រំលស់ ពន្ធពន្យារ	ខាតពន្ធបន្ទុះ យោងទៅមុខ ដុល្លារអាមេរិក	កម្រៃជំនើរ ការគណនា មិនទាន់រំលស់ ដុល្លារអាមេរិក	សំវិធានបន ប្រាក់បំណាច់ អតីតភាព ការងារ ដុល្លារអាមេរិក	កតិសន្យា ប្រតិបត្តិការ ជួលតាមមូល ដ្ឋានរំលស់ថេរ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក

**សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ
ឆ្នាំ២០២៤**

គិតត្រឹមថ្ងៃទី០១ ខែមករា ឆ្នាំ២០២៤	-	-	៦៣.៨៤៧	១.៦៦៦	៦៥៨	៦៦.១៧១
កត់ត្រាជាឥណទាន/(បន្ទុក)ក្នុងចំណេញ-ខាត	៣.១៧២	៥.៣០៩	១៨.២៤១	(១.៥៣១)	២៦៦	២៥.៤៥៧
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	៣.១៧២	៥.៣០៩	៨២.០៨៨	១៣៥	៩២៤	៩១.៦២៨
គិតជាពាន់រៀល	១២.៧៦៧	២១.៣៦៩	៣៣០.៤០៤	៥៤៣	៣.៧១៩	៣៦៨.៨០២

**សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ
ឆ្នាំ២០២៥**

គិតត្រឹមថ្ងៃទី០១ ខែមករា ឆ្នាំ២០២៥	៣.១៧២	៥.៣០៩	៨២.០៨៨	១៣៥	៩២៤	៩១.៦២៨
កត់ត្រាជាឥណទាន/(បន្ទុក)ក្នុងចំណេញ-ខាត	(២.៣៦០)	(៥.៣០៩)	(២៩.៥៣៦)	១.៣០៨	(៥៦)	(៣៥.៩៥៣)
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥	៨១២	-	៥២.៥៥២	១.៤៤៣	៨៦៨	៥៥.៦៧៥
គិតជាពាន់រៀល	៣.២៩៩	-	២១០.៨៩១	៥.៧៩១	៣.៤៨៣	២២៣.៤៦៤

ខេម ប៊ីក្រូហិរញ្ញវត្ថុ លីមីតធីត

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥**

៩. ពន្ធពន្យារជាបំណុល (ត)
ពន្ធពន្យារជាបំណុល

	រំលស់ ពន្ធពន្យារ ដុល្លារអាមេរិក	ខាតពីការថយ ចុះតម្លៃ ឥណទាន ដុល្លារអាមេរិក	កម្រៃដំណើរ ការប្រាក់កម្ចី មិនទាន់រំលស់ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤				
គិតត្រឹមថ្ងៃទី០១ ខែមករា ឆ្នាំ២០២៤	៨៧	៩២.៣២១	៤.៤១០	៩៦.៨១៨
កត់ត្រាជា(ឥណទាន)/បន្ទុកក្នុងចំណេញ-ខាត	(៨៧)	៩៥.១២៣	(១.០៧១)	៩៣.៩៦៥
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	-	១៨៧.៤៤៤	៣.៣៣៩	១៩០.៧៨៣
គិតជាពាន់រៀល	-	៧៥៤.៤៦២	១៣.៤៣៩	៧៦៧.៩០១
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥				
គិតត្រឹមថ្ងៃទី០១ ខែមករា ឆ្នាំ២០២៥	-	១៨៧.៤៤៤	៣.៣៣៩	១៩០.៧៨៣
កត់ត្រាជាបន្ទុក/(ឥណទាន)ក្នុងចំណេញ-ខាត	-	៨៥.៦១០	(១.០៥៦)	៨៤.៥៥៤
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥	-	២៧៣.០៥៤	២.២៨៣	២៧៥.៣៣៧
គិតជាពាន់រៀល	-	១.០៩៥.៧៦៦	៩.១៦២	១.១០៤.៩២៨

ខេមា មីក្រូហិរញ្ញវត្ថុ លីមីតធីត

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥**

១០. ទ្រព្យសម្បត្តិ និងបរិក្ខារ

	ការកែលម្អ ទ្រព្យរូប ដុល្លារអាមេរិក	បរិក្ខារ ការិយាល័យ ដុល្លារអាមេរិក	បរិក្ខារកុំព្យូទ័រ និងឥតមាត់ វិទ្យុ ដុល្លារអាមេរិក	យានយន្ត ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
<i>រយៈពេលវែង</i>					
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤					
ថ្លៃដើម					
គិតត្រឹមថ្ងៃទី០១ ខែមករា ឆ្នាំ២០២៤	១៦០.៩៩០	១៥៨.៣២២	២១៩.៥៤៨	៣១.៤៨៨	៥៧០.៣៤៨
បន្ថែម	-	១.៦០១	៨.៩០៥	-	១០.៥០៦
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	១៦០.៩៩០	១៥៩.៩២៣	២២៨.៤៥៣	៣១.៤៨៨	៥៨០.៨៥៤
ជក ៖ រំលស់បង្គុះ					
គិតត្រឹមថ្ងៃទី០១ ខែមករា ឆ្នាំ២០២៤	១០៨.៦៩៤	១១០.៤៥៣	១៣៤.៩៧០	២៣.១៥១	៣៧៧.២៦៨
រំលស់ក្នុងឆ្នាំ	១៩.០៣៨	២១.២៨៩	៣៣.៦៤២	២.៩២៨	៧៦.៨៩៧
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	១២៧.៧៣២	១៣១.៧៤២	១៦៨.៦១២	២៦.០៧៩	៤៥៤.១៦៥
តម្លៃយោង					
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	៣៣.២៥៨	២៨.១៨១	៥៩.៨៨១	៥.៤០៩	១២៦.៦២៩
គិតជាពាន់រៀល	១៣៣.៨៦៣	១១៣.៤២៩	២៤០.៨៦០	២១.៧៧១	៥០៩.៩២៣
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥					
ថ្លៃដើម					
គិតត្រឹមថ្ងៃទី០១ ខែមករា ឆ្នាំ២០២៥	១៦០.៩៩០	១៥៩.៩២៣	២២៨.៤៥៣	៣១.៤៨៨	៥៨០.៨៥៤
បន្ថែម	២៧.០២៩	១០.៦៨៦	២២.៣៩៣	២.៧៩០	៦២.៨៩៨
លក់ចេញ	-	(៩៥០)	(១៥.១៤៨)	(១៥.០០០)	(៣១.០៩៨)
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥	១៨៨.០១៩	១៦៩.៦៥៩	២៣៥.៦៩៨	១៩.២៧៨	៦១២.៦៥៤
ជក ៖ រំលស់បង្គុះ					
គិតត្រឹមថ្ងៃទី០១ ខែមករា ឆ្នាំ២០២៥	១២៧.៧៣២	១៣១.៧៤២	១៦៨.៦១២	២៦.០៧៩	៤៥៤.១៦៥
រំលស់ក្នុងឆ្នាំ	១៨.០៥១	១៧.៨៤៤	៣០.០១៤	៣.៥២១	៦៩.៤៣០
លក់ចេញ	-	(៩៥០)	(១៤.៩៩៤)	(១៥.០០០)	(៣០.៩៩៤)
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥	១៤៥.៧៨៣	១៤៨.៦៣៦	១៨៣.៦៣២	១៤.៥៩៩	៤៩២.៦៥០
តម្លៃយោង					
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥	៤២.២៣៦	២១.០២៣	៥២.០៦៦	៤.៦៧៨	១២០.០០៣
គិតជាពាន់រៀល	១៦៩.៤៩៣	៨៤.៣៦៥	២០៨.៩៤១	១៨.៧៧៣	៤៨១.៥៧២

ខេម មីក្រូហិរញ្ញវត្ថុ លីមីតធីត

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥**

១១. ប្រកាសកម្មវិធី

	កម្មវិធី បុណ្យរោមេរិក	ការងារកំពុង ដំណើរការ បុណ្យរោមេរិក	សរុប បុណ្យរោមេរិក
<i>រយៈពេលវែង</i>			
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤			
ថ្លៃដើម			
គិតត្រឹមថ្ងៃទី០១ ខែមករា ឆ្នាំ២០២៤	១១៤.២៣៦	២៤.០២៥	១៣៨.២៦១
បន្ថែម	២៥.៦៩៨	-	២៥.៦៩៨
ផ្ទេរ	២៤.០២៥	(២៤.០២៥)	-
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	១៦៣.៩៥៩	-	១៦៣.៩៥៩
ជក ៖ រំលស់បន្ត			
គិតត្រឹមថ្ងៃទី០១ ខែមករា ឆ្នាំ២០២៤	៦១.៤៦៨	-	៦១.៤៦៨
រំលស់ក្នុងឆ្នាំ	៩.៩៦៩	-	៩.៩៦៩
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	៧១.៤៣៧	-	៧១.៤៣៧
តម្លៃយោង			
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	៩២.៥២២	-	៩២.៥២២
គិតជាពាន់រៀល	៣៧២.៤០១	-	៣៧២.៤០១
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥			
ថ្លៃដើម			
គិតត្រឹមថ្ងៃទី០១ ខែមករា ឆ្នាំ២០២៥	១៦៣.៩៥៩	-	១៦៣.៩៥៩
បន្ថែម	១៩.០០០	-	១៩.០០០
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥	១៨២.៩៥៩	-	១៨២.៩៥៩
ជក ៖ រំលស់បន្ត			
គិតត្រឹមថ្ងៃទី០១ ខែមករា ឆ្នាំ២០២៥	៧១.៤៣៧	-	៧១.៤៣៧
រំលស់ក្នុងឆ្នាំ	១១.៤៦១	-	១១.៤៦១
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥	៨២.៨៩៨	-	៨២.៨៩៨
តម្លៃយោង			
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥	១០០.០៦១	-	១០០.០៦១
គិតជាពាន់រៀល	៤០១.៥៤៥	-	៤០១.៥៤៥

ខេម មីក្រូហិរញ្ញវត្ថុ លីមីតធីត

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥

១២. ប្រកួសកម្មផ្សេងៗ

	២០២៥		២០២៤	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ប្រាក់កក់បង់មុន	៦១.៤៣៨	២៤៦.៥៥១	៤៣.១២៨	១៧៣.៥៩០
ចំណាយបង់មុន	៣១.៤០៣	១២៦.០២០	៤៦.៩១០	១៨៨.៨១៣
ផ្សេងៗ	១៨.២១០	៧៣.០៧៦	៩.១៦៦	៣៦.៨៩៣
	១១១.០៥១	៤៤៥.៦៤៧	៩៩.២០៤	៣៩៩.២៩៦

	២០២៥		២០២៤	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
រយៈពេលខ្លី	៤៩.៦១៣	១៩៩.០៩៦	៥៦.០៧៦	២២៥.៧០៦
រយៈពេលវែង	៦១.៤៣៨	២៤៦.៥៥១	៤៣.១២៨	១៧៣.៥៩០
	១១១.០៥១	៤៤៥.៦៤៧	៩៩.២០៤	៣៩៩.២៩៦

១៣. ប្រាក់កម្ចី

	២០២៥		២០២៤	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ប្រាក់ដើម	២២.៨០០.៧៣១	៩១.៤៩៩.៣៣៤	២២.៧៨៤.៧៣៥	៩១.៧០៨.៥៥៨
ការប្រាក់ត្រូវបង់	១១៥.២៣០	៤៦២.៤១៧	១៣៩.០២៥	៥៥៩.៥៧៦
	២២.៩១៥.៩៦១	៩១.៩៦១.៧៥១	២២.៩២៣.៧៦០	៩២.២៦៨.១៣៤

ខេម វិក្រហិរញ្ញវត្ថុ លីមីតធីត

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥**

១៣. ប្រាក់កម្ចី (ត)

បម្រែបម្រួលប្រាក់កម្ចីមានដូចខាងក្រោម៖

	២០២៥		២០២៤	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
គិតត្រឹមខែមករា	២២.៩២៣.៧៦០	៩១.៩៩៤.៧១៨	១៨.២១៣.៩៩៧	៧៤.៤០៤.១៧៨
បន្ថែម	២២.០០០.៨៧៧	៨៨.២៤៥.៥១៨	២៩.២៦៤.២០៥	១១៩.១៣៤.៥៧៩
ចំណាយការប្រាក់	១.៥៧៧.៦២១	៦.៣២៧.៨៣៨	១.៥៣៣.៨៥០	៦.២៤៤.៣០៣
ទូទាត់សងក្នុងអំឡុងឆ្នាំ	(២១.៩៩១.៥២៤)	(៨៨.២០៨.០០៣)	(២៤.៥៥៧.០៣៥)	(៩៩.៩៧១.៦៨៩)
ការប្រាក់ត្រូវបង់	(១.៦០១.៤១៦)	(៦.៤២៣.២៨០)	(១.៥៦៤.០៩៣)	(៦.៣៦៧.៤២៣)
ខាតលើអត្រាប្តូររូបិយប័ណ្ណ	៦.៦៤៣	២៦.៦៤៥	៣២.៨៣៦	១៣៣.៦៧៥
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	(១.៦៨៥)	-	(១.៣០៩.៤៨៩)
គិតត្រឹមខែធ្នូ	២២.៩១៥.៩៦១	៩១.៩៦១.៧៥១	២២.៩២៣.៧៦០	៩២.២៦៨.១៣៤

ក. វិភាគតាមកាលកំណត់

	២០២៥		២០២៤	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
រយៈពេលខ្លី	១៧.៩៦៩.៧៤៣	៧២.១១២.៥៧៩	១៤.៨៣៣.៩៧៨	៥៩.៧០៦.៧៦១
រយៈពេលវែង	៤.៩៤៦.២១៨	១៩.៨៤៩.១៧២	៨.០៨៩.៧៨២	៣២.៥៦១.៣៧៣
	២២.៩១៥.៩៦១	៩១.៩៦១.៧៥១	២២.៩២៣.៧៦០	៩២.២៦៨.១៣៤

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ អនុបាតកិច្ចសន្យាហិរញ្ញវត្ថុរបស់ក្រុមហ៊ុនមិនស្របតាមអនុបាតកិច្ចសន្យាលើប្រាក់កម្ចីសរុបចំនួន ១.៥៣៤.៨៨១ ដុល្លារអាមេរិក ពីអ្នកឱ្យខ្ចីចាប់តាំងពីខែកញ្ញា ឆ្នាំ២០២៥។ ក្រុមហ៊ុនបានទទួលការអនុម័តលើកលែងពីអ្នកឱ្យខ្ចីនីមួយៗ សម្រាប់អនុបាតកិច្ចសន្យាហិរញ្ញវត្ថុទាំងនេះ ដែលមានសុពលភាពរហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥។ ដូច្នេះ ទឹកប្រាក់ដែលនៅសល់ ត្រូវបានចាត់ថ្នាក់ជាបំណុលហិរញ្ញវត្ថុ។ ក្រុមហ៊ុនកំពុងពិភាក្សាយ៉ាងសកម្មជាមួយអ្នកឱ្យខ្ចីប្រាក់ ហើយកំពុងស្ថិតក្នុងដំណើរការនៃការស្នើសុំការពន្យារពេលលើការអនុម័តការលើកលែងលើសពីឆ្នាំ២០២៥។ គណៈគ្រប់គ្រងជឿជាក់ថាការពន្យារពេលលើការលើកលែងនឹងត្រូវបានផ្តល់ឱ្យ។

ខេម មីក្រូហិរញ្ញវត្ថុ លីមីតធីត

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥**

១៣. ប្រាក់កម្ចី (ត)

ខ. វិភាគតាមទំនាក់ទំនង

	២០២៥		២០២៤	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ភាគីមិនពាក់ព័ន្ធ	២០.៤៥៦.៦៧៦	៨២.០៩២.៦៤០	១៨.៧៧៤.៥៣៤	៧៥.៥៦៧.៤៩៩
ភាគីពាក់ព័ន្ធ (កំណត់សម្គាល់ ២៦ (គ))	២.៤៥៩.២៨៥	៩.៨៦៩.១១១	៤.១៤៩.២២៦	១៦.៧០០.៦៣៥
	២២.៩១៥.៩៦១	៩១.៩៦១.៧៥១	២២.៩២៣.៧៦០	៩២.២៦៨.១៣៤

គ. វិភាគតាមប្រភេទបញ្ចាំ

	២០២៥		២០២៤	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
មានការធានា (*)	៤.៥៦៧.៦៦៩	១៨.៣៣០.០៥៦	៥.៤៨៨.៤៣៩	២២.០៩០.៩៦៦
មិនមានការធានា	១៨.៣៤៨.២៩២	៧៣.៦៣១.៦៩៥	១៧.៤៣៥.៣២១	៧០.១៧៧.១៦៨
	២២.៩១៥.៩៦១	៩១.៩៦១.៧៥១	២២.៩២៣.៧៦០	៩២.២៦៨.១៣៤

(*) គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ ក្រុមហ៊ុនមានប្រាក់កម្ចីដែលមិនទាន់ទូទាត់សងទៅធនាគារពាណិជ្ជកម្ម ក្នុងស្រុកចំនួន ៤.៥៦៧.៦៦៩ ដុល្លារអាមេរិក ដែលត្រូវបានធានាដោយដី និងអគារដែលជាកម្មសិទ្ធិរបស់ភាគទុនិកគឺ លោកស្រី អ៊ូ សាន និងលោកស្រី ឌីត នីតា។

ឃ. អត្រាការប្រាក់ (ក្នុងមួយឆ្នាំ)

អត្រាការប្រាក់ប្រចាំឆ្នាំ ក្នុងអំឡុងឆ្នាំមានដូចខាងក្រោម៖

	២០២៥	២០២៤
មានការធានា	៦% - ៨%	៦% - ៨,៣៥%
មិនមានការធានា	២% - ១០%	២% - ១០%

ខេម មីក្រូហិរញ្ញវត្ថុ លីមីតធីត

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥

១៤. ចំណូលផ្សេងៗ

	២០២៥		២០២៤	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
រយៈពេលខ្លី				
ចំណាយបង់មុនពីអតិថិជន(*)	១៦៤.០៨៥	៦៥៨.៤៧៣	១៦០.៥៥៧	៦៤៦.២៤២
ប្រាក់ប្តូរបង់បង្គរ	៥៧.១៧១	២២៩.៤២៧	២.១៦៤	៨.៧១០
ពន្ធត្រូវបង់បង្គរ	២៤.៥៧៧	៩៨.៦២៨	២២.៦២១	៩១.០៥០
បង្គរ និងត្រូវបង់ផ្សេងៗ	២៤.៤៦៤	៩៨.១៧៤	២១.៣១៤	៨៥.៧៨៩
ប្រាក់កក់ពីក្រុមហ៊ុនធានារ៉ាប់រង	៩.៩៦៨	៤០.០០២	-	-
ប្រាក់បំណាច់អតិថិជនការងារ	៧.២១៤	២៨.៩៥០	៧.៦៥៥	៣០.៨១១
ផ្សេងៗ	៦.៥៣៥	២៦.២២៤	២.៦៧៦	១០.៧៧១
	២៩៤.០១៤	១.១៧៩.៨៧៨	២១៦.៩៨៧	៨៧៣.៣៧៣

(*) ចំណាយបង់មុនពីអតិថិជននេះ គឺសម្រាប់ការទូទាត់ប្រាក់កម្ចីដែលមានផុតកំណត់ជាបន្តបន្ទាប់។ ទោះជាយ៉ាងណាក៏ដោយ អតិថិជននៅតែមានសិទ្ធិដកប្រាក់នេះ មុនថ្ងៃកំណត់ទូទាត់។

១៥. ដើមទុន

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ ក្រុមហ៊ុនមានភាគហ៊ុនដែលត្រូវបានអនុម័តសរុបចំនួន ៨.៣៤៣.០០០ ភាគហ៊ុន (២០២៤ ៖ ៧.៣៤៣.០០០ ភាគហ៊ុន) ដែលមានតម្លៃចារិក ១ដុល្លារអាមេរិក ក្នុងមួយភាគហ៊ុន (២០២៤ ៖ ១ដុល្លារអាមេរិកក្នុងមួយភាគហ៊ុន)។ ភាគហ៊ុនដែលបានអនុម័តទាំងអស់ ត្រូវបានបោះផ្សាយ និងបង់ប្រាក់រួចទាំងស្រុង។

	២០២៥			២០២៤		
	% នៃការកាន់ កាប់ភាគហ៊ុន	ដុល្លារអាមេរិក	ពាន់រៀល	% នៃការកាន់ កាប់ភាគហ៊ុន	ដុល្លារអាមេរិក	ពាន់រៀល
ភាគទុនិក						
លោកស្រី អ៊ូ សាន	៥១.៣៨%	៤.២៨៦.២២៩	១៧.១៤៤.៩១៦	៥១.៥៦%	៣.៧៨៦.២២៩	១៥.១៤៤.៩១៦
លោកស្រី ឌីត នីតា	៤៨.៦២%	៤.០៥៦.៧៧១	១៦.២២៧.០៨៤	៤៨.៤៤%	៣.៥៥៦.៧៧១	១៤.២២៧.០៨៤
	១០០%	៨.៣៤៣.០០០	៣៣.៣៧២.០០០	១០០%	៧.៣៤៣.០០០	២៩.៣៧២.០០០

ខេម ហ៊ីរ៉ូហ៊ីរ៉ូ ឈីមីតធីត

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥

១៥. ដើមទុន (ត)

បម្រែបម្រួលដើមទុន មានដូចខាងក្រោម៖

	២០២៥		២០២៤	
	ដុល្លារអាមេរិក	លានរៀល	ដុល្លារអាមេរិក	លានរៀល
គិតត្រឹមថ្ងៃទី០១ ខែមករា	៧.៣៤៣.០០០	២៩.៣៧២.០០០	៧.៣៤៣.០០០	២៩.៣៧២.០០០
បន្ថែម (*)	១.០០០.០០០	៤.០០០.០០០	-	-
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ	៨.៣៤៣.០០០	៣៣.៣៧២.០០០	៧.៣៤៣.០០០	២៩.៣៧២.០០០

(*) ក្នុងអំឡុងឆ្នាំហិរញ្ញវត្ថុនេះ ក្រុមហ៊ុនបានទទួលការដាក់ដើមទុនបន្ថែមចំនួន ១.០០០.០០០ ដុល្លារអាមេរិក ពីភាគទុនិករបស់ក្រុមហ៊ុន។ ការបង្កើនដើមទុននេះត្រូវបានអនុម័តដោយធនាគារជាតិ នៃ កម្ពុជា (NBC) នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៥ និងត្រូវបានអនុម័តដោយក្រសួងពាណិជ្ជកម្ម (MoC) នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥។

១៦. ទុនបម្រុងតាមច្បាប់

ទុនបម្រុងតាមច្បាប់គឺជាភាពមិនស្របគ្នានៃការខាតបង់ណាមួយ (ECL) លើឧបករណ៍ហិរញ្ញវត្ថុស្របតាម CIFRS for SMEs និងសំវិធានធនតាមច្បាប់ ដោយអនុលោមទៅតាមធនាគារជាតិ នៃ កម្ពុជា (NBC)។

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ ក្រុមហ៊ុនបានផ្ទេរពីចំណេញរក្សាទុកទៅទុនបម្រុងតាមច្បាប់ចំនួន ៤០៦.៥៨២ ដុល្លារអាមេរិក (២០២៤៖ ផ្ទេរពីចំណេញរក្សាទុកទៅទុនបម្រុងតាមច្បាប់ចំនួន៥៣១.០៥៧ ដុល្លារអាមេរិក)។

	២០២៥		២០២៤	
	ដុល្លារអាមេរិក	លានរៀល	ដុល្លារអាមេរិក	លានរៀល
សំវិធានធនតាមច្បាប់ផ្អែកតាមគោលការណ៍ណែនាំ របស់ NBC	២.៣២០.៦៣២	៩.៣១២.៦៩៦	១.៧៣៧.០៨៣	៧.០២៤.៩៦៨
ខាតបង់ណាមួយ ផ្អែកតាម CIFRS for SMEs	(៦៣៩.៧៩៨)	(២.៥៦៧.៥០៩)	(៤៦២.៨៣១)	(១.៨៦២.៨៩៥)
ទុនបម្រុងតាមច្បាប់បានផ្ទេរពីចំណេញរក្សាទុក	១.៦៨០.៨៣៤	៦.៧៤៥.១៨៧	១.២៧៤.២៥២	៥.១៦១.០៧៣

ខេមា មីក្រូហិរញ្ញវត្ថុ លីមីតធីត

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥**

១៦. ទុនបម្រុងតាមច្បាប់ (ត)

បម្រែបម្រួលទុនបម្រុងតាមច្បាប់ មានដូចខាងក្រោម៖

	២០២៥		២០២៤	
	ទុន្នារណមេរិក	កាន់រៀល	ទុន្នារណមេរិក	កាន់រៀល
នៅថ្ងៃទី០១ ខែមករា	១.២៧៤.២៥២	៥.១៦១.៤៩០	៧៤៣.១៩៥	៣.០២៣.៩៨៦
បន្ថែមការផ្ទេរទៅទុនបម្រុងតាមច្បាប់ក្នុងអំឡុងឆ្នាំ	៤០៦.៥៨២	១.៦៣០.៨០០	៥៣១.០៥៧	២.១៦១.៩៣៣
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	(៤៧.១០៣)	-	(២៤.៤២៩)
នៅថ្ងៃទី៣១ ខែធ្នូ	១.៦៨០.៨៣៤	៦.៧៤៥.១៨៧	១.២៧៤.២៥២	៥.១៦១.៤៩០

១៧. ចំណូលការប្រាក់

	២០២៥		២០២៤	
	ទុន្នារណមេរិក	កាន់រៀល	ទុន្នារណមេរិក	កាន់រៀល
ឥណទានអតិថិជន	៥.០៣៩.០៦៩	២០.២១១.៧០៦	៤.៤២៥.៩៥៧	១៨.០១៨.០៧១
ប្រាក់បញ្ញើនិងការដាក់ប្រាក់នៅធនាគារផ្សេង	១១.៥៣៩	៤៦.២៨៣	៨០០	៣.២៥៧
ប្រាក់បញ្ញើនិងការដាក់ប្រាក់នៅធនាគារកណ្តាល	៤.១៨៣	១៦.៧៧៨	៤.៨៧២	១៩.៨៣៤
	៥.០៥៤.៧៩១	២០.២៧៤.៧៦៧	៤.៤៣១.៦២៩	១៨.០៤១.១៦២

១៨. ចំណាយការប្រាក់

	២០២៥		២០២៤	
	ទុន្នារណមេរិក	កាន់រៀល	ទុន្នារណមេរិក	កាន់រៀល
ប្រាក់កម្ចី	១.៥៧៧.៦២១	៦.៣២៧.៨៣៨	១.៥៣៣.៨៥០	៦.២៤៤.៣០៣
បំណុលបន្ទាប់បន្សំ	៣៨.៦៦៩	១៥៥.១០១	៥៨.១៩៦	២៣៦.៩១៦
	១.៦១៦.២៩០	៦.៤៨២.៩៣៩	១.៥៩២.០៤៦	៦.៤៨១.២១៩

ខេម មីក្រូហិរញ្ញវត្ថុ លីមីតធីត

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥**

១៩. ចំណូលប្រតិបត្តិការផ្សេងៗ

	២០២៥		២០២៤	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
កម្រៃពីការពិន័យ	៣៣.០៩៤	១៣២.៧៤០	១៣១.៨៨៩	៥៣៦.៩២០
ចំណូលផ្សេងៗ	៥៤.១១៤	២១៧.០៥១	-	-
ចំណេញពីការប្តូររូបិយប័ណ្ណមិនទាន់ទទួលស្គាល់ - សុទ្ធ	-	-	២៤.៣៦២	៩៩.១៧៨
ខាតពីការប្តូររូបិយប័ណ្ណទទួលស្គាល់ - សុទ្ធ	-	-	(៥៩១)	(២.៤០៦)
	៨៧.២០៨	៣៥៩.៧៩១	១៥៥.៦៦០	៦៣៣.៦៩២

២០. ខាតពីការថយចុះតម្លៃឥណទាន

	២០២៥		២០២៤	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ខាតពីការថយចុះតម្លៃនៃឥណទានអតិថិជន (កំណត់សម្គាល់ ៨(ក))	១៧៦.៤៨២	៧០៧.៨៦៩	៣៩.៩៨២	១៦២.៧៦៧
ខាតពីការថយចុះតម្លៃឥណទានលើប្រាក់បញ្ញើ នៅធនាគារ	៦៧	២៧០	១៤៥	៥៩០
ការកាត់ត្រាឡើងវិញនូវតម្លៃដែលបានអប្បបរមា	(១០៨.៩៩១)	(៤៣៧.១៦៣)	-	-
ការប្រមូលបានមកវិញនៃឥណទានអតិថិជនដែលបានជម្រះចេញពីបញ្ជីក្នុងគ្រាមុន	(១.៥០០)	(៦.០១៧)	-	-
	៦៦.០៥៨	២៦៤.៩៥៩	៤០.១២៧	១៦៣.៣៥៧

២១. ចំណាយបុគ្គលិក

	២០២៥		២០២៤	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ប្រាក់បៀវត្សរ៍ និងប្រាក់រង្វាន់	១.៥៧៨.៧៣៦	៦.៣៣២.៣១០	១.៤៩៤.៦៨៣	៦.០៨៤.៨៥៤
ប្រាក់សោធន	២១១.២៣០	៨៤៧.២៤៤	១៣០.៧៦៦	៥៣២.៣៤៨
ចំណាយបណ្តុះបណ្តាលបុគ្គលិក	១៣.៦២០	៥៤.៦៣០	២៦.០០៣	១០៥.៨៥៨
ចំណាយបុគ្គលិកផ្សេងៗ	៤៧.៨៣១	១៩១.៨៥០	៧០.៦១៥	២៨៧.៤៧៥
	១.៩៨៤.៦០៦	៧.៩២៦.០៣៤	១.៧២២.០៦៧	៧.០៥០.៥៣៥

ខេម មីក្រូហិរញ្ញវត្ថុ លីមីតធីត

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥

២២. ចំណាយរំលស់ទ្រព្យសម្បត្តិ និងបរិក្ខារ និងរំលស់ទ្រព្យសកម្មអរូបី

	២០២៥		២០២៤	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
រំលស់ទ្រព្យសម្បត្តិ និងបរិក្ខារ	៦៩.៤៣០	២៧៨.៤៨៤	៧៦.៨៩៧	៣១៣.០៤៨
រំលស់ទ្រព្យសកម្មអរូបី	១១.៤៦១	៤៥.៩៧០	៩.៩៦៩	៤០.៥៨៤
	៨០.៨៩១	៣២៤.៤៥៤	៨៦.៨៦៦	៣៥៣.៦៣២

២៣. ចំណាយប្រតិបត្តិការផ្សេងៗ

	២០២៥		២០២៤	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ថ្លៃជួល	២៤២.៦៥១	៩៧៣.២៧៣	២១៤.៤១៦	៨៧២.៨៨៨
ចំណាយការធ្វើដំណើរ និងយានយន្ត	៩៨.៥៧៦	៣៩៥.៣៨៨	១០៨.៥៧៨	៤៤២.០២១
កម្រៃវិជ្ជាជីវៈ	៦៨.៩២៩	២៧៦.៤៧៤	៤៨.០៦៦	១៩៥.៦៧៧
កម្រៃ និងពន្ធផ្សេងៗ	៦៥.០៦៨	២៦០.៩៨៨	៧២.៥៧១	២៩៥.៤៣៧
សន្តិសុខ	៥០.៥៧៣	២០២.៨៤៨	៥១.២០៨	២០៨.៤៦៨
ការផ្សាយពាណិជ្ជកម្ម	៤៩.២២២	១៩៧.៤២៩	៤៩.២៦៥	២០០.៥៥៨
ការជួសជុល និងថែទាំ	៤៦.១៤០	១៨៥.០៦៨	៣៧.៥០៤	១៥២.៦៧៩
ទឹកភ្លើង	៤០.៨២៧	១៦៣.៧៥៧	៤៤.៨២៦	១៨២.៤៨៧
សម្ភារ និងបរិក្ខារការិយាល័យ	៣៦.៦៣៩	១៤៦.៩៥៩	៣៦.៧២០	១៤៩.៤៨៧
ការទំនាក់ទំនង	២៥.៣១៣	១០១.៥៣០	២៣.៩៣៥	៩៧.៤៣៩
ការបោះពុម្ព និងចតចម្លង	២.៥៣២	១០.១៥៦	១.៧៩២	៧.២៩៥
ផ្សេងៗ	៤០.៨៤៩	១៦៣.៨៤៧	៣៥.២៥២	១៤៣.៥០៩
	៧៦៧.៣១៩	៣.០៧៧.៧១៧	៧២៤.១៣៣	២.៩៤៧.៩៤៥

ព័ត៌មានកម្រៃសវនកម្ម

កម្រៃខាងក្រោមនេះគឺជាកម្រៃដែលបានបង់ ឬត្រូវបង់ឱ្យក្រុមហ៊ុន ប្រាយីតធីរហាវខូឡើស (ខេមបូឌា)។ ក្រុមហ៊ុន ប្រាយីតធីរហាវខូឡើស (ខេមបូឌា) មិនមែនជាសវនកររបស់ក្រុមហ៊ុន ក្នុងឆ្នាំ២០២៤ទេ។

	២០២៥	
	ដុល្លារអាមេរិក	ពាន់រៀល
ការធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុ	២៩.០០០	១១៦.៣១៩
	២៩.០០០	១១៦.៣១៩

ខេម អ៊ីក្រូហិរញ្ញវត្ថុ លីមីតធីត

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥**

២៤. ចំណាយពន្ធលើប្រាក់ចំណូល
ក. ចំណាយពន្ធលើប្រាក់ចំណូល

	២០២៥		២០២៤	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ពន្ធក្នុងឆ្នាំ	១៤.២៩៣	៥៧.៣២៩	-	-
ពន្ធពន្យារ	១២០.៥០៧	៤៨៣.៣៥៤	៦៨.៥០៨	២៧៨.៨៩៦
	១៣៤.៨០០	៥៤០.៦៨៣	៦៨.៥០៨	២៧៨.៨៩៦

ខ. ការផ្ទៀងផ្ទាត់រវាងចំណេញតាមគណនេយ្យ និងចំណាយពន្ធលើប្រាក់ចំណូល

	២០២៥		២០២៤	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ចំណេញមុនពន្ធលើប្រាក់ចំណូល	៦៣៩.០១២	២.៥៦៣.០៧៦	៣១២.០៤៣	១.២៧០.៣២៨
ពន្ធគណនាតាមអត្រា ២០%	១២៧.៨០២	៥១២.៦១៥	៦២.៤០៩	២៥៤.០៦៧
ផលប៉ះពាល់ពន្ធទាក់ទងនឹង៖				
ចំណាយមិនអាចកាត់កងតាមច្បាប់ពន្ធ	៦.៩៩៨	២៨.០៦៨	៦.០៩៩	២៤.៨២៩
ចំណាយពន្ធលើប្រាក់ចំណូល	១៣៤.៨០០	៥៤០.៦៨៣	៦៨.៥០៨	២៧៨.៨៩៦

អនុលោមតាមបទប្បញ្ញត្តិពន្ធកម្ពុជាក្រុមហ៊ុនមានកាតព្វកិច្ចបង់ពន្ធលើប្រាក់ចំណូលសាជីវកម្មតាមអត្រា២០%។

គ. បញ្ហាផ្សេងៗ

ពន្ធ ត្រូវបានគណនាតាមមូលដ្ឋានបំណកស្រាយបច្ចុប្បន្នលើបទប្បញ្ញត្តិពន្ធដារ ដែលបានចូលជាធរមាននាកាលបរិច្ឆេទរាយការណ៍។ គណៈគ្រប់គ្រងវាយតម្លៃទៅតាមការិយបរិច្ឆេទ អំពីស្ថានភាពដែលបានកើតឡើងក្នុងលិខិតប្រកាសពន្ធ ដែលទាក់ទងទៅនឹងបទប្បញ្ញត្តិពន្ធ និងបំណកស្រាយរបស់វាដែលនៅជាធរមាន។ ក្រុមហ៊ុនកត់ត្រាសំវិធានធនតាមភាពសមស្រប ទៅតាមមូលដ្ឋាននៃចំនួនទឹកប្រាក់ដែលរំពឹងថាត្រូវបង់ជូនអាជ្ញាធរពន្ធដារ។

ទោះជាយ៉ាងណាក៏ដោយ បទប្បញ្ញត្តិទាំងអស់នេះមានការផ្លាស់ប្តូរពីមួយគ្រាទៅមួយគ្រា ហើយការកំណត់ចុងក្រោយបំផុតលើចំនួនបំណុលពន្ធនឹងធ្វើឡើង បន្ទាប់ពីមានការត្រួតពិនិត្យដោយអាជ្ញាធរពន្ធដារ។ នៅពេលដែលលទ្ធផលពន្ធចុងក្រោយខុសគ្នាពីចំនួនដែលបានកត់ត្រាពីដំបូង នោះភាពលម្អៀងនេះនឹងធ្វើឱ្យប៉ះពាល់ដល់សមតុល្យបំណុលពន្ធក្នុងការិយបរិច្ឆេទដែលការកំណត់ពន្ធត្រូវបានធ្វើឡើង។

ខេម មីក្រូហិរញ្ញវត្ថុ លីមីតធីត

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥**

២៤. ចំណាយពន្ធលើប្រាក់ចំណូល

គ. បញ្ហាផ្សេងៗ (ត)

យោងតាមប្រកាសលេខ ៦៣៨ សហវ.ប្រក ចុះថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៧ អង្គភាពមួយមានសិទ្ធិទទួលបានការលើកលែងពីការបង់ពន្ធអប្បបរមា ប្រសិនបើក្រុមហ៊ុនបានកាន់បញ្ជីកាតណេយ្យត្រឹមត្រូវ និងបានទទួលអនុម័តពីអគ្គនាយកដ្ឋានពន្ធដារ (GDT)។

ក្រុមហ៊ុនបានទទួលលិខិតបញ្ជាក់ការកាន់បញ្ជីកាតណេយ្យត្រឹមត្រូវពី GDT នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២២ និងបានទទួលវិញ្ញាបនបត្រអនុលោមភាពសារពើពន្ធ ‘មានកម្រិតប្រភេទមាស’ ពី GDT នៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២២។ ក្រុមហ៊ុនទទួលបានការលើកលែងពីការបង់ពន្ធអប្បបរមាសម្រាប់ឆ្នាំសារពើពន្ធ២០២៣ និងឆ្នាំសារពើពន្ធ២០២៤។ ការលើកលែងនេះត្រូវបានបន្តឡើងវិញ បន្ទាប់ពីបានទទួលការកាន់បញ្ជីកាតណេយ្យត្រឹមត្រូវ នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ និងវិញ្ញាបនបត្រអនុលោមភាពសារពើពន្ធ ‘មានកម្រិតប្រភេទមាស’ នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤ ដែលធានាបាននូវការលើកលែងពន្ធអប្បបរមាជាបន្តបន្ទាប់ សម្រាប់ឆ្នាំសារពើពន្ធ២០២៥ និងឆ្នាំសារពើពន្ធ២០២៦។

២៥. សាច់ប្រាក់ និងសាច់ប្រាក់សមមូល

	២០២៥		២០២៤	
	ដុល្លារអាមេរិក	លានរៀល	ដុល្លារអាមេរិក	លានរៀល
សាច់ប្រាក់ក្នុងដៃ (កំណត់សម្គាល់ ៥)	១៩៣.៦២៩	៧៧៧.០៣៣	៨០.០២៥	៣២២.១០១
ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារកណ្តាល				
គណនីចរន្ត	៣៨៥.៤០៥	១.៥៤៦.៦៣០	១១.០៨៩	៤៤.៦៣៣
ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារផ្សេងៗ				
គណនីចរន្ត	៤៦.៣០៣	១៨៥.៨១៤	១៣.១៥១	៥២.៩៣៣
គណនីសន្សំ	១៥៩.២៣៧	៦៣៩.០១៨	១៤៦.៧៥៧	៥៩០.៦៩៧
	៧៨៤.៥៧៤	៣.១៤៨.៤៩៥	២៥១.០២២	១.០១០.៣៦៤

ខេម ប៊ីក្រូហិរញ្ញវត្ថុ លីមីតធីត

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥**

២៦. ប្រតិបត្តិការ និងសមតុល្យភាគីពាក់ព័ន្ធ

ក្រុមហ៊ុនមានប្រតិបត្តិការមួយចំនួនជាមួយភាគីពាក់ព័ន្ធ នៅក្នុងដំណើរការអាជីវកម្មធម្មតា។ ទំហំនៃប្រតិបត្តិការភាគីពាក់ព័ន្ធ សមតុល្យដែលនៅមិនទាន់ទូទាត់នាដំណាច់ឆ្នាំ ព្រមទាំងចំណាយ និងចំណូលពាក់ព័ន្ធក្នុងឆ្នាំ មានដូចខាងក្រោម៖

ក. ភាគីពាក់ព័ន្ធ និងទំនាក់ទំនង

ភាគីពាក់ព័ន្ធ និងទំនាក់ទំនងរបស់ពួកគេជាមួយក្រុមហ៊ុន មានដូចខាងក្រោម៖

ទំនាក់ទំនង	ភាគីពាក់ព័ន្ធ
ភាគទុនិក	លោកស្រី អ៊ូ សាន
ភាគទុនិក	លោកស្រី ឌិត នីតា
បុគ្គលិកគណៈគ្រប់គ្រងសំខាន់ៗ	អភិបាលទាំងអស់របស់ក្រុមហ៊ុន ជាអ្នកធ្វើការសម្រេចចិត្តសំខាន់ៗ ដែលពាក់ព័ន្ធនឹងគោលដៅយុទ្ធសាស្ត្ររបស់ក្រុមហ៊ុន និងបុគ្គលិកគណៈគ្រប់គ្រងជាន់ខ្ពស់របស់ក្រុមហ៊ុន (រួមទាំង សមាជិកជិតស្និទ្ធរបស់ពួកគេ)។

ខ. ឥណទានផ្តល់ឱ្យភាគីពាក់ព័ន្ធ

	២០២៥		២០២៤	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
គណៈគ្រប់គ្រងសំខាន់ៗ	៥៧.៤៣៣	២៣០.៤៧៩	១០០.៩៦៣	៤០៦.៣៧៧

	២០២៥		២០២៤	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ចំណូលការប្រាក់ពីឥណទានផ្តល់ឱ្យ គណៈគ្រប់គ្រងសំខាន់ៗ	៧.១៦៧	២៨.៧៤៧	១១.៦៨៧	៤៧.៥៧៨

ឥណទានផ្តល់ឱ្យគណៈគ្រប់គ្រងសំខាន់ៗ មានអត្រាការប្រាក់ប្រចាំឆ្នាំ ១០,២% ទៅ ១៥,៦% (២០២៤ ៖ ១០,២% ទៅ ១៥,៦%)។ ក្រុមហ៊ុនបានទទួលស្គាល់សំវិធានធនសម្រាប់ការខាតពីការថយចុះតម្លៃ នៃឥណទានផ្តល់ឱ្យគណៈគ្រប់គ្រងសំខាន់ៗ ចំនួន ២០២ ដុល្លារអាមេរិក (២០២៤ ៖ ៥០ ដុល្លារអាមេរិក)។

ខេមា មីក្រូហិរញ្ញវត្ថុ លីមីតធីត

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥**

២៦. ប្រតិបត្តិការ និងសមតុល្យភាគីពាក់ព័ន្ធ (ត)

ខ. ឥណទានផ្តល់ឱ្យភាគីពាក់ព័ន្ធ (ត)

បម្រែបម្រួលឥណទានដល់ភាគីពាក់ព័ន្ធ មានដូចខាងក្រោម៖

	២០២៥		២០២៤	
	ដុល្លារអាមេរិក	លានរៀល	ដុល្លារអាមេរិក	លានរៀល
គិតត្រឹមថ្ងៃទី០១ ខែមករា	១០០.៩៦៣	៤០៦.៣៧៦	១២២.២៨០	៤៩៩.៥១៤
បន្ថែមក្នុងអំឡុងឆ្នាំ	៨.០០០	៣២.០៨៨	១៨.៥០០	៧៥.៣១៤
ទូទាត់សងក្នុងអំឡុងឆ្នាំ	(៥១.៥៣៩)	(២០៦.៧២៣)	(៤០.៥៦២)	(១៦៥.១២៨)
ការប្រាក់បានគិត	៧.១៦៧	២៨.៧៤៧	១១.៦៨៧	៤៧.៥៧៨
ការទូទាត់ការប្រាក់	(៧.២៦១)	(២៩.១២៤)	(១១.៨០៥)	(៤៨.០៥៨)
ចំណេញលើការប្តូររូបិយប័ណ្ណ	១០៣	៤១៣	៨៦៣	៣.៥១៣
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	(១.២៩៨)	-	(៦.៣៥៧)
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ	៥៧.៤៣៣	២៣០.៤៧៩	១០០.៩៦៣	៤០៦.៣៧៦

គ. ប្រាក់កម្ចីពីភាគីពាក់ព័ន្ធ

	២០២៥		២០២៤	
	ដុល្លារអាមេរិក	លានរៀល	ដុល្លារអាមេរិក	លានរៀល
គ្រួសារជិតស្និទ្ធរបស់ភាគទុនិក	២.៤៥៩.២៨៥	៩.៨៦៩.១១១	៤.១៤៩.២២៦	១៦.៧០០.៦៣៥
	២.៤៥៩.២៨៥	៩.៨៦៩.១១១	៤.១៤៩.២២៦	១៦.៧០០.៦៣៥

បម្រែបម្រួលប្រាក់កម្ចីពីភាគីពាក់ព័ន្ធ មានដូចខាងក្រោម៖

	២០២៥		២០២៤	
	ដុល្លារអាមេរិក	លានរៀល	ដុល្លារអាមេរិក	លានរៀល
គិតត្រឹមថ្ងៃទី០១ ខែមករា	៤.១៤៩.២២៦	១៦.៧០០.៦៣៥	៣.៩៧២.៥៣៥	១៦.២២៧.៨០៥
បន្ថែមក្នុងអំឡុងឆ្នាំ	៣.៦៨៩.៥២៣	១៤.៧៩៨.៦៧៧	២.៩៦៧.៨៥០	១២.០៨២.១១៧
ទូទាត់សងក្នុងអំឡុងឆ្នាំ	(៥.៣៩០.៨៦០)	(២១.៦២២.៧៣៩)	(២.៧៩០.៧៧៨)	(១១.៣៦១.២៥៧)
ការប្រាក់បានគិត	២៧១.០៦៨	១.០៨៧.២៥៤	៣២៧.៥១៧	១.៣៣៣.៣២២
ការទូទាត់ការប្រាក់	(២៥៩.៦៧២)	(១.០៤១.៥៤៤)	(៣២៧.៨៩៨)	(១.៣៣៤.៨៧៣)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	(៥៣.១៧២)	-	(២៤៦.៤៧៩)
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ	២.៤៥៩.២៨៥	៩.៨៦៩.១១១	៤.១៤៩.២២៦	១៦.៧០០.៦៣៥

ខេមា មីក្រូហិរញ្ញវត្ថុ លីមីតធីត

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥**

២៦. ប្រតិបត្តិការ និងសមតុល្យតាគីពាក់ព័ន្ធ (ត)
ឃ. បំណុលបន្ទាប់បន្សំពីតាគីពាក់ព័ន្ធ

	២០២៥		២០២៤	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ភាគទុនិក				
ប្រាក់ដើម	២៩៩.៩៨៥	១.២០៣.៨៤០	៥៩៩.៩៤២	២.៤១៤.៧៦៧
ការប្រាក់ត្រូវបង់	៣១៨	១.២៧៦	៦៣៧	២.៥៦៣
	<u>៣០០.៣០៣</u>	<u>១.២០៥.១១៦</u>	<u>៦០០.៥៧៩</u>	<u>២.៤១៧.៣៣០</u>

នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ ក្រុមហ៊ុនបានចុះកិច្ចព្រមព្រៀងជាមួយលោកស្រី ឌីត នីតា ដែលជាភាគទុនិករបស់ក្រុមហ៊ុន ហើយបន្ទាប់មកនៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២ ក្រុមហ៊ុនបានធ្វើសោធនកម្មកិច្ចព្រមព្រៀងដែលមានទឹកប្រាក់ដើមចំនួន ២.៧៥០.០០០ ដុល្លារអាមេរិក។ បំណុលបន្ទាប់បន្សំនេះមិនមានការធានាទេ ដែលមានអត្រាការប្រាក់ប្រចាំឆ្នាំ ៦,៥០% និងមានកាលកំណត់សងនៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦។ បំណុលបន្ទាប់បន្សំត្រូវបានអនុម័តដោយធនាគារជាតិ នៃ កម្ពុជា ដោយចាត់ទុកថាជាផ្នែកមួយនៃការបំពេញដើមទុនបន្ថែមក្នុងគោលបំណងគណនាមូលនិធិផ្ទាល់សុទ្ធ នៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២២។

បម្រែបម្រួលបំណុលបន្ទាប់បន្សំ មានដូចខាងក្រោម៖

	២០២៥		២០២៤	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
គិតត្រឹមថ្ងៃទី០១ ខែមករា	៦០០.៥៧៩	២.៤១៧.៣៣០	៩០០.៩៨៦	៣.៦៨០.៥២៨
ការទូទាត់ក្នុងអំឡុងឆ្នាំ	(២៩៩.៩៨៧)	(១.២០៣.១២៨)	(៣០០.០៩២)	(១.២២១.៦៧៥)
ការប្រាក់បានគិត	៣៨.៦៦៩	១៥៥.១០១	៥៨.១៩៦	២៣៦.៩១៦
ការទូទាត់ការប្រាក់	(៣៨.៩៨៨)	(១៥៦.៣៨១)	(៥៨.៥១១)	(២៣៨.១៩៨)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	(៧.៨០៦)	-	(៤០.២៤១)
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ	<u>៣០០.៣០៣</u>	<u>១.២០៥.១១៦</u>	<u>៦០០.៥៧៩</u>	<u>២.៤១៧.៣៣០</u>

ខេមា មីក្រូហិរញ្ញវត្ថុ លីមីតធីត

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥**

២៦. ប្រតិបត្តិការ និងសមតុល្យតាគីពាក់ព័ន្ធ (ត)

ឃ. បំណុលបន្តបង្វិលតាគីពាក់ព័ន្ធ (ត)

ឃ.១ វិភាគតាមកាលកំណត់

	២០២៥		២០២៣	
	ដុល្លារអាមេរិក	លានរៀល	ដុល្លារអាមេរិក	លានរៀល
រយៈពេលខ្លី	៣០០.៣០៣	១.២០៥.១១៦	៣៣៨.៩៤៥	១.៣៥៩.៥០៩
រយៈពេលវែង	-	-	២៦១.៦៣៤	១.០៥៧.៨២១
	៣០០.៣០៣	១.២០៥.១១៦	៦០០.៥៧៩	២.៤១៧.៣៣០

ង. ចំណាយការប្រាក់ឱ្យតាគីពាក់ព័ន្ធ

	២០២៥		២០២៤	
	ដុល្លារអាមេរិក	លានរៀល	ដុល្លារអាមេរិក	លានរៀល
ប្រាក់កម្ចី	២៧១.០៦៨	១.០៨៧.២៥៤	៣៨៥.៧១៣	១.៥៧០.២៣៧
បំណុលបន្តបង្វិល	៣៨.៦៦៩	១៥៥.១០១	៥៨.១៩៦	២៣៦.៩១៦
	៣០៩.៧៣៧	១.២៤២.៣៥៥	៤៤៣.៩០៩	១.៨០៧.១៥៣

ច. ការទូទាត់ជូនគណៈគ្រប់គ្រងសំខាន់ៗ

	២០២៥		២០២៤	
	ដុល្លារអាមេរិក	លានរៀល	ដុល្លារអាមេរិក	លានរៀល
កម្រៃរបស់អភិបាល	៦.០០០	២៤.០៦៦	៦.០០០	២៤.៤២៦
គណៈគ្រប់គ្រងសំខាន់ៗ៖				
ប្រាក់បៀវត្សរ៍ និងអត្ថប្រយោជន៍ផ្សេងៗ	៤៧២.៥២៧	១.៨៩៥.៣០៦	៤០៤.៧១០	១.៦៤៧.៥៧៤
	៤៧៨.៥២៧	១.៩០១.៣៧២	៤១០.៧១០	១.៦៧២.០០០

ខេមា មីក្រូហិរញ្ញវត្ថុ លីមីតធីត

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥**

២.៧ កិច្ចសន្យា

កិច្ចសន្យាភតិសន្យាប្រតិបត្តិ - ក្រុមហ៊ុនជាកាតិអ្នកជួល

ភតិសន្យាប្រតិបត្តិទាំងនេះ ភាគច្រើនទាក់ទងនឹងការជួលការិយាល័យកណ្តាល និងការិយាល័យសាខារបស់ក្រុមហ៊ុន។ ក្រុមហ៊ុនគឺជាកាតិអ្នកជួល ហើយការទូទាត់ភតិសន្យាអប្បបរមាសរុបនាពេលអនាគត ក្រោមកិច្ចសន្យាភតិសន្យាប្រតិបត្តិមិនអាចលុបចោលបាន មានដូចខាងក្រោម៖

	២០២៥		២០២៤	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
មិនលើស១ឆ្នាំ	១៨៥.៥១៥	៧៤៤.៤៧២	១៧១.៤៦៣	៦៩០.១៣៩
លើស១ឆ្នាំ និងមិនលើស២ឆ្នាំ	១៤៤.៦៩៧	៥៨០.៦៦៩	១៥៤.៨៤៨	៦២៣.២៦៣
លើស២ឆ្នាំ និងមិនលើស៣ឆ្នាំ	៣៥.៣៣៣	១៤១.៧៩១	១១៤.០៣១	៤៥៨.៩៧៥
លើស៣ឆ្នាំ និងមិនលើស៤ឆ្នាំ	២៩.៥៥៥	១១៨.៦០៤	១៤.៨៨៩	៥៩.៩២៨
លើស៤ឆ្នាំ និងមិនលើស៥ឆ្នាំ	៥.១១១	២០.៥១០	-	-
	<u>៤០០.២១១</u>	<u>១.៦០៦.០៤៦</u>	<u>៤៥៥.២៣១</u>	<u>១.៨៣២.៣០៥</u>